

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សាលាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

**អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុន
ធានារ៉ាប់រង ហ្វូតេសេខេមបូឌា ភីអិលស៊ី**

BENEFITS OF FORTE INSURANCE CAMBODIA. PLC

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH-2024

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុន

ធានារ៉ាប់រង ហ្វូតតេខេមបូឌា ភីអិលស៊ី

BENEFITS OF FORTE INSURANCE CAMBODIA Plc.

សាស្ត្រាចារ្យណែនាំ ៖ ហុន ប៊ុនថន

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញឆ្នាំ- ២០២៤

PHNOM PENH-2024



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១
ប្រធានបទ៖ អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងហ្វូតតេ
ខេមបូឌាភីអិលស៊ី**

គណៈកម្មការវាយតម្លៃទី១

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត ស្រេង ផល្លា

ហុង ប៊ុនថន

គណៈកម្មការវាយតម្លៃទី៣

គណៈកម្មការវាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក វុទ្ធី

បេក្ខបណ្ឌិត មាស សំណាង

ប្រធានគណៈកម្មការវាយតម្លៃ និងជាប្រធាន
មជ្ឈមណ្ឌលស្រាវជ្រាវ

គណៈកម្មការវាយតម្លៃទី៤

បណ្ឌិត សេង សំអឿន

បេក្ខបណ្ឌិត យ៉ែម សុខហៀក

នាយកវិទ្យាស្ថាន

នាយិការងារអចិន្ត្រៃយ៍

បណ្ឌិត ហេង វ៉ាន់ដា

បណ្ឌិត ហ៊ូ គុជគន្ធលីនណា

លេខកថា

(Impression)

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល ៤ ឆ្នាំ សិក្សារួចមក ក្រុមរបស់ខ្ញុំ បានទទួលនូវចំណេះដឹងជាច្រើនដែលស៊ីជម្រៅនៅ ក្នុងសម័យវិទ្យាសាស្ត្រដ៏ជឿនលឿនសព្វថ្ងៃនេះផង ពិតជាមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាក៏ជាចំណែកមួយ ដែលធ្វើឱ្យតម្រូវការមនុស្សកើនឡើងទៅតាមនោះផងដែរ។ ពួកគាត់ចាប់ផ្តើមចង់បាននូវអ្វីដែលថ្មីទំនើប មានគុណភាព និងមានសុវត្ថិភាព រួមទាំងទទួលបាននូវផលប្រយោជន៍ទៀតផង ចំណុចទាំងនេះហើយដែលអាចឱ្យពួកគាត់ទទួលបាននៅការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ ដោយសារហេតុនេះហើយ បានជាក្រុមហ៊ុនទាំងឡាយនៅតែបង្កើតនៅសេវាកម្មផ្សេងៗ ព្រមទាំងបង្កើតនៅប្រព័ន្ធធានារ៉ាប់រងជាច្រើនប្រភេទ ដើម្បីផ្តល់នៅគ្រប់តម្រូវការទៅកាន់អតិថិជនទាំងឡាយ និងដើម្បីទាក់ទាញដល់អ្នកវិនិយោគមកបណ្តាក់ទុនឱ្យបានច្រើន។

បច្ចុប្បន្ននេះប្រទេសកម្ពុជា គឺជាប្រទេសមួយដែលកំពុងអភិវឌ្ឍទៅលើគ្រប់វិស័យ ដើម្បីធ្វើឱ្យមានភាពរីកចម្រើន និងមានការជឿនលឿននៅក្នុងប្រទេសកម្ពុជាមួយនេះ។ ម្យ៉ាងវិញទៀត ធ្វើឱ្យប្រទេសមានតម្លាភាព ដើម្បីទាក់ទាញឱ្យជនបរទេសជាច្រើនមកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ កត្តាទាំងអស់នេះហើយបានជាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស បានបង្កើតនៅសេវាកម្ម និងប្រព័ន្ធធានារ៉ាប់រងដ៏រឹងមាំ ហើយមានភាពងាយស្រួលដល់អតិថិជនគ្រប់រូប ដើម្បីបង្ហាញនូវភាពទំនុកចិត្តដល់អ្នកវិនិយោគ ព្រមទាំងអតិថិជនផងដែរ។ ដោយមូលហេតុទាំងអស់នេះហើយ ដែលរុញច្រានឱ្យក្រុមនានាខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្រាវជ្រាវមួយនេះ ទើបក្រុមនានាខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី **អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងហ្វុតតេ** ដោយរៀបចំឡើងក្នុងគោលបំណង ធ្វើឱ្យមានភាពងាយស្រួល និងមានភាពរលូនដល់សិស្សប្អូនៗ ជំនាន់ក្រោយៗក្នុងការស្រាវជ្រាវ។ ក្រុមយើងខ្ញុំ មានជំនឿជាក់កិច្ចការស្រាវជ្រាវនេះ ពិតជាមិនអាចបំពេញនូវតម្រូវការគ្រប់គ្រាន់ដល់អ្នកអានគ្រប់ជ្រុងជ្រោយទាំងអស់ទេ តែទោះបីយ៉ាងណាក៏ដោយ ជាអាចចាត់ទុកជាទុនដ៏ស្តុចស្តើងជាជំនួយ និងឯកសារមួយទុកជាមូលដ្ឋានចំណេះដឹងពិចារណាសម្រាប់ការសិក្សា និងការអនុវត្តជាក់ស្តែង។

ជាទីបញ្ចប់ក្រុមនានាខ្ញុំសូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកសាស្ត្រាចារ្យគ្រប់រូប រួមទាំងរាមច្បងមិត្តអ្នកអាន រាល់កំហុសអចេតនាក្នុងរបាយការណ៍ស្រាវជ្រាវនេះ ក្រុមនានាខ្ញុំត្រេកអរ និងទទួលយកការវិះគន់ក្នុងន័យស្ថាបនាដើម្បីឱ្យការស្រាវជ្រាវនេះកាន់តែប្រសើរឡើងថែមទៀត។

ចេនសម្ព័ន្ធក្រុម



មិន ណារី

ID: B21/770



សេង សុត្តកុន

ID: B21/766



សេវ បកា

ID: B21/778



ចៀង ប្រីនី

ID: B21/765



ប៉ា ឱនចង្កៀក

ID: B21/741

សេចក្តីថ្លែងអំណរគុណ

ក្រុមនាងខ្ញុំដែលជានិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១ ជំនាញគណនេយ្យ

សូមសម្តែងនូវការគោរពដ៏ឧត្តម និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ

ក្រុមគ្រួសារដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្ត ដល់ក្រុមយើងខ្ញុំ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះក្រុមយើងខ្ញុំសូមសម្តែងនូវការគោរព និងកត្តាធម៌យ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកមានគុណ ដែលបានផ្តល់កំណើតដល់យើងខ្ញុំគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានបណ្តុះបណ្តាលក្រុមក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសម្តែងនូវការគោរពដ៏ឧត្តមដ៏ជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិត **ហេង រ៉ាន់ដា** នាយកនៃវិទ្យាស្ថានវ៉ាន់ដា ដែលបានផ្តល់ទឹកនៃបណ្តុះបណ្តាល ព្រមទាំងផ្តល់ដល់បទពិសោធន៍យ៉ាងច្រើនដល់យើងខ្ញុំ។

សូមគោរពថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ **ហុន ម៉ីនថន** ជាសាស្ត្រាចារ្យណែនាំ ដោយបានជួយជ្រោមជ្រែង បង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចសារណានេះជាស្ថាពរ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំ រហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលិកទាំងអស់ ខាងលើឱ្យជួបតែពុទ្ធពរឬនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

ក្រុមខ្ញុំបាទ នាងខ្ញុំ ជានិស្សិតបរិញ្ញាបត្រ ជំនាញគណនេយ្យ នៃវិទ្យាស្ថានវ៉ាន់ដា ជំនាន់ទី២១៖

សូមធានាអះអាងថា ខ្លឹមសារសារណាក្រោមប្រធានបទ **អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ** នេះគឺជាស្នាដៃរបស់ក្រុមខ្ញុំបាទ នាងខ្ញុំ ដោយគ្មានការពាក់ព័ន្ធនឹងរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀត។ ទិន្នន័យ និងលទ្ធផលនៃការស្រាវជ្រាវ ដែលលើកឡើងនេះ ជាអត្ថបទស្រាវជ្រាវថ្មីសុទ្ធសាធ ដែលពុំធ្លាប់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវពីមុនឡើយ។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស២៥៦....

ថ្ងៃទី.....ខែ.....ឆ្នាំ២០២.....

ហត្ថលេខាតំណាងក្រុម

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

បើពិនិត្យមើលទៅលើស្ថានភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ សង្កេតឃើញថា ការកើនឡើងយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់លើវិស័យធានារ៉ាប់រង ក៏ដូចជាវិស័យហិរញ្ញវត្ថុដែលជាហេតុធ្វើឱ្យមានការប្រកួតប្រជែងគ្នាខ្លាំងតាមរយៈសេវាកម្ម និងផលិតកម្មទៅតាមក្រុមហ៊ុននីមួយៗ។ កត្តានេះហើយដែលធ្វើឱ្យម្ចាស់អាជីវកម្មតាមបណ្តាក្រុមហ៊ុនធានារ៉ាប់រងត្រូវមានការយល់ដឹងឱ្យខ្លាំង និងយកចិត្តទុកដាក់ឱ្យខ្ពស់ក្នុងការផ្តល់សេវាធានារ៉ាប់រងក៏ដូចជា ផ្តល់នូវផលប្រយោជន៍ផ្សេងទៅ ដល់អតិថិជនឱ្យបានត្រឹមត្រូវ តាមស្តង់ដារដែលបានកំណត់ពិសេសការធ្វើយ៉ាងណាដើម្បីឱ្យការធានារ៉ាប់រងមានប្រសិទ្ធភាពខ្ពស់។

យោងទៅតាមការស្រាវជ្រាវតាមរយៈវេបសាយរបស់ក្រុមហ៊ុនហ្វូតតេ អស់ជាច្រើនខែកន្លងមកនេះ ក្រុមនាងខ្ញុំ ទទួលបានសមិទ្ធផលគួរជាទីពេញចិត្តមួយចំនួនដូចជាប្រវត្តិក្រុមហ៊ុន ការផ្តល់សេវាធានារ៉ាប់រងជូនអតិថិជន ដំណើរការ និងនីតិវិធីនៃអ្នកចូលរួមវិនិយោគប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបាយការណ៍ផ្សេងៗ នៅក្នុងក្រុមហ៊ុនសារៈសំខាន់នៃការទិញកញ្ចប់ធានារ៉ាប់រង និងសារៈសំខាន់ជាច្រើនទៀត ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង ព្រមទាំងការទទួលបាននូវផលប្រយោជន៍ជាច្រើនពីក្រុមហ៊ុនហ្វូតតេផងដែរ។ បើទោះបីជាក្រុមយើងខ្ញុំ មិនអាចសុំធ្វើការចុះទៅយកទិន្នន័យមួយចំនួនដោយផ្ទាល់ក៏យើង អាចកត់សម្គាល់បានថាក្រុមហ៊ុនហ្វូតតេកម្ពុជា ពិតជាខិតខំប្រឹងប្រែងខ្លាំង ចំពោះការផ្តល់សេវាធានារ៉ាប់រងជូនអតិថិជន និងរកអ្វីៗដែលថ្មីៗ ព្រមទាំងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន។

ការខិតខំប្រឹងប្រែងរបស់ក្រុមនាងខ្ញុំ ក៏បានសម្រេចនូវគោលដៅ និងផ្លែផ្កាដែលចង់បាន គឺការសិក្សាលម្អិត ពីការផ្តល់ការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនហ្វូតតេនៅកម្ពុជា សាខាការិយាល័យកណ្តាលហើយព្រមទាំងបានរៀបរៀងជាកិច្ចការស្រាវជ្រាវមួយច្បាប់នេះទុកជូន លោកគ្រូ អ្នកគ្រូ និងគណៈកម្មការផងដែរ។ សង្ខេបជារួម យើងអាចនិយាយបានថាគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ វាតែងតែមានចំណុចខ្វះខាតដែលជៀសមិនបានជាមិនខានឡើយអ្វីដែលក្រុមនាងខ្ញុំសម្គាល់ឃើញនោះ គឺការផ្តល់សេវាធានារ៉ាប់រងជូនអតិថិជននៅមានកម្រិតនៅឡើយ។ មួយវិញទៀត ចំពោះសេវាកម្មនេះក៏នៅមិនទាន់មានអតិថិជនប្រើប្រាស់បានច្រើននៅឡើយទេដោយសារតែត្រូវបង់ថ្លៃសេវាកម្មជាដើម។ ដូច្នេះជាចុងក្រោយ ចំពោះដំណោះស្រាយដែលក្រុមនាងខ្ញុំ និងលើកឡើងនៅជំពូកទី៥ គឺបន្ថែមការផ្សព្វផ្សាយ ការបង្ហាត់បង្រៀនពីតួនាទីនិងភារកិច្ចរបស់បុគ្គលិកឱ្យបានយល់ដឹងកាន់តែច្បាស់ ពីការផ្តល់ព័ត៌មានចំពោះធានារ៉ាប់រង ឬកែតម្រូវចំពោះសេវាកម្មមួយចំនួនឱ្យកាន់តែប្រសើរឡើង។

មាតិកា

អារម្ភកថា	i
រចនាសម្ព័ន្ធក្រុម	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ	១
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	២
១.៤.១ ទំហំដែនកំណត់.....	២
១.៤.២ វិសាលភាពនៃការស្រាវជ្រាវ.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	២
១.៥.១ វិធីសាស្ត្រដែលបានយកមកប្រើប្រាស់ក្នុងការសរសេរ.....	២
១.៥.២ វិធីសាស្ត្រប្រមូលទិន្នន័យ	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៣

ជំពូកទី២

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងខេមបូឌាភីអិលស៊ី

២.១ លក្ខណៈទូទៅនៃអត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង	៥
២.១.១ និយមន័យធានារ៉ាប់រង	៥
២.១.២ ប្រវត្តិនៃការបង្កើតវិស័យធានារ៉ាប់រងអាយុជីវិតទូទៅនិងអាយុជីវិត.....	៦
២.១.៣ ច្បាប់និងបទបញ្ញត្តិដែលពាក់ព័ន្ធនឹងការធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា	៧
២.១.៤ ប្រភេទនៃក្រុមហ៊ុនធានារ៉ាប់រងនៅប្រទេសកម្ពុជា	០៩
២.២ ផលិតផលនិងសេវាកម្មដែលក្រុមហ៊ុនធានារ៉ាប់រងផ្តល់ជូនអតិថិជន	១០
២.២.១ និយមន័យផលិតផល.....	១០
២.២.២ ការចាត់ថ្នាក់ផលិតផល	១០
២.២.៣ ប្រភេទនៃផលិតផល.....	១២
២.៣ អត្ថប្រយោជន៍ដែលអតិថិជនទទួលបានពីការធានារ៉ាប់រង.....	១២
២.៣.១ និយមន័យអត្ថប្រយោជន៍.....	១២
២.៣.២ លក្ខខណ្ឌដែលផ្តល់ជូនអត្ថប្រយោជន៍ដល់អតិថិជន.....	១២

២.៣.៣ អត្ថប្រយោជន៍នៃគម្រោងដែលអតិថិជនទទួលបាន	១៣
---	----

ជំពូកទី៣

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងហួតតេខេមបូឌាកីអិលស៊ី

៣.១ ស្ថានភាពទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងហួតតេខេមបូឌាកីអិលស៊ី	១៥
៣.១.១ ប្រវត្តិរបស់ក្រុមហ៊ុនហួតតេខេមបូឌាកីអិលស៊ី	១៦
៣.១.២ គោលនយោបាយ	១៦
ក. ចក្ខុវិស័យ	១៧
ខ. បេសកកម្ម	១៧
គ. គោលដៅ	១៧
៣.១.៣ បេសកកម្ម និង ទស្សនវិស័យ	១៨
ក. រចនាសម្ព័ន្ធគ្រប់គ្រង	១៨
ខ. អត្ថន័យរបស់និមិត្តសញ្ញា	២១
៣.២ ផលិតផលនិងសេវាកម្មដែលក្រុមហ៊ុនធានារ៉ាប់រងហួតតេផលជូនអតិថិជន	២៣
៣.២.១ ធានារ៉ាប់រងលើយានយន្ត	២៣
៣.២.២ ធានារ៉ាប់រងលើការធ្វើដំណើរ	២៤
៣.២.៣ ធានារ៉ាប់រងលើការសិក្សា	២៥
៣.២.៤ . ធានារ៉ាប់រងលើសុខភាព និងវិជ្ជាសាស្ត្រ	២៦
៣.២.៥ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល	២៨
៣.២.៦ ការធានារ៉ាប់រងលើហិរញ្ញវត្ថុ ឬទ្រព្យសម្បត្តិ	៣០
៣.២.៧ ការធានារ៉ាប់រងលើកសិកម្ម	៣៤
៣.២.៨ ការធានារ៉ាប់រងការពារអាយុជីវិត	៣៥
៣.៣ អត្ថប្រយោជន៍ដែលអតិថិជនទទួលបានពីការធានារ៉ាប់រងរបស់ក្រុមហ៊ុន ហួតតេ	៣៥
៣.៣.១ គម្រោងរបស់ធានារ៉ាប់រងរបស់ក្រុមហ៊ុន ហួតតេ	៣៥
ក. គម្រោងធានារ៉ាប់រងយានយន្ត	៣៥
ខ. គម្រោងធានារ៉ាប់រងលើការធ្វើដំណើរ	៣៧
គ. គម្រោងធានារ៉ាប់រងលើសុខភាពវិជ្ជាសាស្ត្រ	៣៨
ឃ. គម្រោងធានារ៉ាប់រងលើការសិក្សា	៤៣
ង. គម្រោងធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល	៣៩
ច. គម្រោងធានារ៉ាប់រងលើហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិ	៤១
ឆ. គម្រោងធានារ៉ាប់រងលើកសិកម្ម	៤១
៣.៣.២ ការផ្តល់ជូនសំណងជូនដល់អតិថិជនក្រុមហ៊ុនធានារ៉ាប់រងហួតតេ	៤៣
៣.៣.៣ ការផ្តល់ការជឿជាក់និងទំនុកចិត្តដល់អតិថិជនក្រុមហ៊ុនធានារ៉ាប់រងហួតតេ	៤៣

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគទៅលើចំណុចខ្លាំង	៤៥
៤.២ ការវិភាគទៅលើចំណុចខ្សោយ	៤៥

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៤៧
៥.២ ការផ្តល់អនុសាសន៍	៤៧
ឯកសារយោង	
ឧបសម្ព័ន្ធ	

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១
សេចក្តីផ្តើម

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ប្រទេសកម្ពុជា ជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ជា ប្រទេសដែលកំពុងអភិវឌ្ឍន៍មួយនៅ តំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសមួយដែលចាប់ផ្តើមផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនពីភាពអន់ថយ ហើយ ឈានទៅរកភាពល្អប្រសើរនៅពេលបច្ចុប្បន្ននឹង កាន់តែល្អឡើងនាពេលអនាគត។

បន្ទាប់ពីសន្តិភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមមកប្រតិបត្តិការនៃវិស័យធានារ៉ាប់រងក្នុងប្រទេស ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបានបម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាជនប្រកប ដោយប្រសិទ្ធភាព។ វិស័យធានារ៉ាប់រង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងសេវាកម្ម ការពារផ្នែកហិរញ្ញវត្ថុ និងការធានារ៉ាប់រងអាយុជីវិតក៏ត្រូវបានលេចឡើងតាមរយៈ តាមការផ្តល់សេវាកម្មយ៉ាង ច្រើនសម្បូរបែបដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ បន្ទាប់ពីមានការកែទម្រង់សេដ្ឋកិច្ច វិស័យធានា រ៉ាប់រងបានដើរតួនាទីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និង ជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ព្រមទាំងយើង សង្កេតមានឃើញថា មានវិនិយោគិនទាំងក្នុង និងក្រៅប្រទេសធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះផងដែរ វិស័យធានារ៉ាប់រងត្រូវបានទទួលការចាប់អារម្មណ៍ខ្ពស់នៅក្នុងស្ថាប័ន និងក្រុម គ្រួសារនីមួយៗដែលការធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងអាយុជីវិតជាចម្បង ដូចនេះគ្រប់ស្ថាប័ន ព្រមទាំងក្រុមគ្រួសារមួយចំនួន ក៏ប្រើប្រាស់នូវសេវាកម្មធានារ៉ាប់រងទៀតផង ដើម្បីឱ្យងាយស្រួលក្នុងការ ទទួលបាននូវការមើលថែទាំ និងទទួលបាននូវធានារាល់ហានិភ័យអ្វីមួយដែលបានកើតឡើង។

សរុបមកដោយយល់ឃើញថា គ្រប់ស្ថានប័នធានារ៉ាប់រងទាំងអស់ និងមាននីតិវិធីផ្សេងៗគ្នា ក្នុងការ ធានារ៉ាប់រងដែលផ្តល់នូវអត្ថប្រយោជន៍ដល់អតិថិជននៅពេលជួបហេតុការណ៍ផ្សេងៗ ដោយបង្ហាញជូនដល់ សាធារណៈជនមានការទទួលស្គាល់ និងធ្វើការសម្រេចចិត្តលើការជ្រើសរើសនៅសេវាកម្មធានារ៉ាប់រងដល់ការ ប្រកបអាជីវកម្ម និងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ហេតុនេះហើយ ទើបក្រុមនាងខ្ញុំបានជ្រើសរើសយកប្រធាន បទមួយមកបកស្រាយនោះគឺ “អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងហ្វូតតេ” ។

១.២ ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

នៅខណៈពេលដែលក្រុមហ៊ុនកំពុងរីកចម្រើន និងបន្តសក្តានុពលរបស់ខ្លួនក្នុងការជួយពង្រឹងឱ្យមាន អភិវឌ្ឍទៅលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែម យើងបានឃើញថា ក្នុងក្រុមហ៊ុននីមួយៗកំពុងតែខិតខំប្រឹងប្រែងពង្រីកពាណិជ្ជកម្ម សេវាកម្ម និងការទុកចិត្តពីអតិថិជនក្នុងស្រុក ដើម្បីឱ្យក្រុមហ៊ុនមានដំណើរការបានល្អ។ ទន្ទឹមនឹងនេះដែលយើងឃើញថា ក្រុមហ៊ុនហ្វូតតេគឺជាក្រុមហ៊ុន ធានារ៉ាប់រងដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ បើទោះបីជាក្រុមហ៊ុន មានវត្តមានក្នុងប្រទេសកម្ពុជាអស់រយៈពេល២៥ឆ្នាំ ហើយក្តីតែ បច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រងហ្វូតតេ មានគោលបំណងផ្តល់នូវផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយ

ភាពច្នៃប្រឌិត តម្លៃសមរម្យ និងងាយស្រួលយល់ ដែលល្អសម្រាប់មនុស្សគ្រប់គ្នាដែលរស់នៅក្នុងទីក្រុងនិងតាមបណ្តាលខេត្តនៃប្រទេសកម្ពុជា។ ដូច្នេះហើយ ក្រុមយើងខ្ញុំបានបង្កើតសំណួរស្រាវជ្រាវមួយ ចំនួនដែលពាក់ព័ន្ធនឹង អត្ថប្រយោជន៍របស់ក្រុមហ៊ុនធានារ៉ាប់រងដូចខាងក្រោមនេះ៖

- ១.តើផលិតផលនិងសេវាកម្មដែលក្រុមហ៊ុនធានារ៉ាប់រងហួតតេផលជូនអតិថិជនមានអ្វីខ្លះ ?
- ២.តើអត្ថប្រយោជន៍ដែលអតិថិជនទទួលបានពីការធានារ៉ាប់រងរបស់ក្រុមហ៊ុនហួតតេមានអ្វីខ្លះ ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

នៅក្នុងគោលបំណងនៃការស្រាវជ្រាវពី អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងហួតតេ គឺដើម្បីស្វែងយល់ពីចំណុចសំខាន់ៗរបស់ក្រុមហ៊ុនដូចខាងក្រោម៖

- ចង់ដឹងពីអត្ថប្រយោជន៍ដែលក្រុមហ៊ុនផ្តល់ជូនដល់អ្នកប្រើប្រាស់
- យល់ដឹងពីស្ថានភាពទូទៅរបស់ក្រុមហ៊ុន
- ស្វែងយល់ពីវិធីសាស្ត្រដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់អតិថិជន
- ទទួលបានបទពិសោធន៍ និងចំណេះដឹងពីក្រុមហ៊ុន

ក្រុមយើងខ្ញុំសង្ឃឹមថាលទ្ធផលដែលបានធ្វើការស្រាវជ្រាវនេះ ពិតជាបានចូលរួមដល់ការស្វែងយល់និងផ្តល់ចំណេះដឹងជូននិស្សិត រួមទាំងអ្នកអានផងដែរ។

១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ដែនកំណត់

នៅក្នុងអត្ថបទនៃការស្រាវជ្រាវនេះគឺធ្វើឡើង ដើម្បីស្វែងយល់ពីគោលបំណងនៃ ការទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនធានារ៉ាប់រងហួតតេ តែប៉ុណ្ណោះ។ ហើយអត្ថបទនេះយើងក៏ផ្ដោតយ៉ាងខ្លាំងទៅលើវិធីសាស្ត្រ និងអត្ថប្រយោជន៍ ដែលអ្នកប្រើប្រាស់ត្រូវទទួលបានពីក្រុមហ៊ុន។

១.៤.២ វិសាលភាពនៃការស្រាវជ្រាវ

ការស្រាវជ្រាវអត្ថបទមួយនេះគឺ ផ្អែកតែទៅលើទិន្នន័យដែលប្រមូលបាន មួយចំនួនប៉ុណ្ណោះ ដើម្បីធ្វើការបកស្រាយទៅលើស្ថានភាពនៃការរៀបចំធានារ៉ាប់រងចាប់ពីឆ្នាំ២០២៣ យកមកបកស្រាយ ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

១.៥.១ វិធីសាស្ត្រដែលបានយកមកប្រើប្រាស់ក្នុងការសរសេរ

ក្រុមយើងខ្ញុំ បានប្រមូលទិន្នន័យដោយតាមប្រព័ន្ធអ៊ីនធឺណិតបណ្តាលវ័យ និងវេបសាយរបស់ក្រុមហ៊ុនជាដើម។ ក្រុមយើងខ្ញុំបានពិភាក្សាគ្នា និងស្វែងរកឯកសារផ្សេងៗមកវិភាគរួមគ្នា និងបញ្ចេញយោបល់រៀងៗខ្លួន ដើម្បីងាយស្រួលសម្រេចយកជំនិតមួយហើយធ្វើសេចក្តីសន្និដ្ឋានរួមគ្នាមួយ។

ឯកសារដែលប្រមូលបានរួមមាន៖

- ប្រមូលឯកសារពីអ៊ីនធឺណិត
- ប្រមូលឯកសារពីបណ្តាញវ័យ

រួចហើយយកឯកសារទាំងអស់នេះ មកពិភាក្សាគ្នានៅក្នុងក្រុម ដើម្បីស្វែងយល់ និងស្រង់ព័ត៌មាន ដែលទាក់ទង និងប្រធានបទរបស់យើងខ្ញុំ ដើម្បីឈានដល់ការបង្កើតមាតិកា។ ឯកសារដែលពាក់ព័ន្ធដល់ការស្រាវជ្រាវ របស់ក្រុមយើងខ្ញុំរួមមានដូចខាងក្រោម :

- ឯកសារដែលបាននិយាយពីគោលការណ៍ និង ប្រវត្តិក្រុមហ៊ុន
- ការណែនាំពីសាស្ត្រចារ្យណែនាំ
- ឯកសារដែលបានស្រាវជ្រាវ និងចងក្រងរួចពីមុន

១.៥.២ វិធីសាស្ត្រប្រមូលទិន្នន័យ

- ទិន្នន័យ៖ គឺប្រភពទិន្នន័យដំបូងបានមកពីការសាកសួរភ្នាក់ងាររបស់ក្រុមហ៊ុន ហ្វូតតេ
- ទិន្នន័យ៖ គឺជាប្រភពទិន្នន័យបន្ទាប់បន្សំត្រូវបាន ដកស្រង់ពីឯកសារដែលមានស្រាប់ដូចជា តាមរយៈបណ្ណាល័យវិទ្យាសស្ថានវ៉ាន់ដា ការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេត និងឯកសារពាក់ព័ន្ធនានា។

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

សារៈសំខាន់នៃការស្រាវជ្រាវនេះ គឺដើម្បីស្វែងយល់បន្ថែមពីប្រសិទ្ធភាពនៃការដំណើរការអាជីវកម្មព្រមទាំងយល់ដឹងពីប្រភព អត្ថប្រយោជន៍របស់ក្រុមហ៊ុនហ្វូតតេ និងនីតិវិធីរកប្រាក់ចំណូលរបស់ក្រុមហ៊ុនទៀត។ មិនត្រឹមតែប៉ុណ្ណោះការសិក្សានេះ និងអាចជួយបង្ហាញពីចំណុចខ្វះខាតមួយចំនួន ដែលក្រុមហ៊ុនមិនបានយកចិត្តទុកដាក់ ដើម្បីធ្វើការកែតម្រូវ និង ជួយឱ្យការគ្រប់គ្រងចំណូល ចំណាយកាន់តែមានភាពប្រសើរឡើង។ ក្រៅពីនេះក្រុមនាងខ្ញុំ ទទួលបាននូវចំណេះដឹងទាក់ទងនឹងក្រុមហ៊ុន ហ្វូតតេ បានកាន់តែច្រើនរួមទាំងបង្កើនចំណេះដឹង ផ្នែកគណនេយ្យក៏ដូចជាការគ្រប់គ្រងចំណូល ចំណាយហើយឯកសារស្រាវជ្រាវនេះក៏រួមចំណែកជួយឱ្យអ្នកអានបង្កើនចំណេះដឹងទាក់ទង និងអត្ថប្រយោជន៍របស់ក្រុមហ៊ុនហ្វូតតេ ថែមទាំងបានចងក្រងទុកជាឯកសារសម្រាប់សិស្សនិស្សិតជំនាន់ក្រោយយកទៅសិក្សា និងស្រាវជ្រាវបន្ថែមទៀត។

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

នៅក្នុងរចនាសម្ព័ន្ធនៃសារណានេះផង បានកំណត់ឡើងដោយធ្វើការរាប់បញ្ចូលនៅសេចក្តីផ្តើមនៃការស្រាវជ្រាវ ការរំលឹកទ្រឹស្តីដែលពាក់ព័ន្ធ វិធីសាស្ត្រនៃការស្រាវជ្រាវ លទ្ធផលនៃការស្រាវជ្រាវ ការពិភាក្សាសេចក្តីសន្និដ្ឋាន និងអនុសាសន៍។ ម្យ៉ាងវិញទៀតអត្ថបទសារណានេះ ត្រូវបានបែងចែកជាប្រាំជំពូកដូចខាងក្រោម៖

- ជំពូកទី១ សេចក្តីផ្តើម៖ បង្ហាញពីលំនាំបញ្ហា ចំណោទបញ្ហា គោលបំណង ទំហំនិងដែនកំណត់នៃការស្រាវជ្រាវ ព្រមទាំងវិធីសាស្ត្រស្រាវជ្រាវ សារៈសំខាន់នៃការស្រាវជ្រាវ និងរចនាសម្ព័ន្ធស្រាវជ្រាវ
- ជំពូកទី២ រំលឹកទ្រឹស្តី៖ បង្ហាញពីនិយមន័យ ទ្រឹស្តី និងប្រវត្តិមួយចំនួនដែលទាក់ទងនឹងប្រធានបទដែលត្រូវសិក្សាស្រាវជ្រាវ

- ជំពូកទី៣ លទ្ធផលនៃការស្រាវជ្រាវ៖ បង្ហាញពីស្ថានភាពទូទៅរបស់ប្រធានបទមានដូចជា ប្រវត្តិ អត្ថន័យ និងការវិវត្តន៍នៃស្លាកសញ្ញា គុណតម្លៃ បេសកកម្ម រួមទាំងរចនាសម្ព័ន្ធបណ្តាញសាខា ដៃគូ សហការ និងឆ្លើយនូវសំណួរដែលបានចោទសួរនៅជំពូកទី១
- ជំពូកទី៤ ការវិភាគចំណុចខ្លាំងនិងចំណុចខ្សោយ៖ បង្ហាញពីទិន្នន័យ និងព័ត៌មានមួយចំនួនដែល បានស្រាវជ្រាវ ដើម្បីធ្វើការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយរបស់ប្រធានបទ
- ជំពូកទី៥ សេក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖ លើកយកភាពខ្លាំង និងភាពខ្សោយរបស់ប្រធាន បទមកធ្វើការសន្និដ្ឋាន និងផ្តល់អនុសាសន៍។

ជំពូកទី២
រំលឹកច្រើន

ជំពូកទី២

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងប្រភេទ ខេមបូឌាភីអិលស៊ី

២.១ លក្ខណៈទូទៅនៃក្រុមហ៊ុនធានារ៉ាប់រង

២.១.១ និយមន័យធានារ៉ាប់រង

ការធានារ៉ាប់រង គឺសំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រង ក្នុងនោះអ្នកត្រូវបានធានារ៉ាប់រងត្រូវបានបង់ បុព្វលាភធានារ៉ាប់រងឱ្យទៅក្រុមហ៊ុនធានារ៉ាប់រងហើយក្រុមហ៊ុនធានារ៉ាប់រង ត្រូវធ្វើ សំណង ដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយ ហេតុការណ៍គ្រោះថ្នាក់ឬក៏ធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ របួស ពិការ មានជំងឺ ឬនៅពេលដែលបុគ្គលនោះឈានដល់កាលកំណត់ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដូច មានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង^១។

ការធានារ៉ាប់រង គឺជាការរៀបចំដែលក្រុមហ៊ុន ឬរដ្ឋអនុវត្តន៍ដើម្បីផ្តល់ការធានាលើសំណងសម្រាប់ការបាត់បង់ ការខូចខាត ជំងឺ មរណភាព ពភាព ដែលបានបញ្ជាក់ជាថ្លៃ និងការទូទាត់បុព្វលាភដែលបានបញ្ជាក់^២។

ការធានារ៉ាប់រង គឺជាសេវាកម្មមួយដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រង ដើម្បីការពារនិងផ្តល់ជំនួយដល់បុគ្គលម្នាក់នៅពេលដែលជួបឧបត្តិហេតុផ្សេងៗ^៣។



ជាក់ស្តែងលោក Jackma ជាស្ថាបនិករបស់ក្រុមហ៊ុន Alibaba បាននិយាយថា ការទិញធានារ៉ាប់រង អាយុជីវិតមិនអាចផ្លាស់ប្តូរជីវិតរបស់អ្នកបានទេ ប៉ុន្តែវាអាចការពារអ្នក ពីការផ្លាស់ប្តូរជីវិតរបស់អ្នក។ ជំងឺអាច និងបំផ្លាញ់លុយរបស់គ្រួសារអ្នកដែលខំសន្សំមករាបើផ្ទុំ។ អ្នកនឹងមិនដែលក្ស័យធន ដោយសារតែការទិញធានារ៉ាប់រងអាយុជីវិតនោះទេ ប៉ុន្តែអ្នកនឹងអាចធ្វើឱ្យគ្រួសាររបស់អ្នកក្ស័យធនបានប្រសិនបើអ្នកមិនមាន^៤។

¹ <https://www.coi.gov.kh/wp-content/uploads/2017/03/141119093715-001ssss1.pdf>

² From Dictionary Oxford

³ <https://www.facebook.com/share/dUQRSyB1LNgtH8HH/?mibextid=xfxF2j>

⁴ វិទ្យាស្ថានវ៉ាន់ដា: សារណាជំនាន់ទី១៨ នីតិវិធីគ្រប់គ្រងសាច់ប្រាក់របស់ក្រុមហ៊ុនធានារ៉ាប់រងមេនូឡាយហ្វី ខេមបូឌា បោះពុម្ពឆ្នាំ២០២១

២.១.២ ប្រវត្តិនៃការបង្កើតវិស័យធានារ៉ាប់រងមេឃុជីវិតនៅកម្ពុជា

វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារដ៏ធំមួយក្នុងពិភពលោក និងមានប្រវត្តិច្រើនសតវត្សរ៍មកហើយ។ ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិស័យធានារ៉ាប់រងនេះទើបចាប់មានវត្តមាន និងដំណើរការនាដើមសតវត្សរ៍ទី២១ នេះប៉ុណ្ណោះ។

បើនិយាយពីប្រវត្តិនៃវិស័យធានារ៉ាប់រងនៅកម្ពុជាគេចែកចេញជា២ដំណាក់កាល៖

- ដំណាក់កាលទី១ ក្នុងសម័យព្រះរាជាណាចក្រទី១ (១៩៤៤ ដល់ ១៩៧៥)

នៅក្នុងសម័យព្រះរាជាណាចក្រទី១ នាអំឡុងឆ្នាំ១៩៤៤ ដល់ឆ្នាំ១៩៧៥ វិស័យធានារ៉ាប់រងនៅកម្ពុជាមានការវិវត្តដោយដំបូងមានក្រុមហ៊ុនធានារ៉ាប់រងច្រើន ហើយបន្ទាប់មកក្រុមហ៊ុនទាំងអស់នោះបានរួមបញ្ចូលគ្នាជាជាក្រុមហ៊ុនរដ្ឋតែមួយ។ រហូតដល់ឆ្នាំ១៩៧៥ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាទាំងអស់រួមទាំងក្រុមហ៊ុនធានារ៉ាប់រងផងក៏ត្រូវបិទទ្វារអស់ទៅ។

- ដំណាក់កាលទី២ ក្រោយឆ្នាំ១៩៧៥ រហូតដល់បច្ចុប្បន្ន

ក្រោយរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ប្រទេសកម្ពុជា បានងើបឡើងវិញជាមួយនឹងការបើកឱកាសឱ្យមានក្រុមហ៊ុនគ្រប់វិស័យ ចាប់ផ្តើមរកស៊ីសារជាថ្មីជាបន្តបន្ទាប់។ ក្នុងនោះនៅឆ្នាំ១៩៨៩ ក្នុងសម័យរដ្ឋកម្ពុជា វិស័យធានារ៉ាប់រងចាប់កើតឡើងវិញតែមិនមែនជារូបភាពមុខរបរទេ គ្រាន់តែមានច្បាប់អនុញ្ញាតឱ្យមានការប្រកបមុខរបរអាជីវកម្មធានារ៉ាប់រងឡើងវិញ ប៉ុន្តែនៅពេលនោះ មិនទាន់មានក្រុមហ៊ុនរកស៊ីផ្នែកធានារ៉ាប់រងកើតឡើងភ្លាមៗនោះទេ។ រហូតដល់ឆ្នាំ១៩៩០ ទើបមានក្រុមហ៊ុនធានារ៉ាប់រងមួយដែលជាក្រុមហ៊ុនរដ្ឋបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានឈ្មោះថា ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា(កាំមិនកូ)។

បើតាមប្រសាសន៍របស់លោក **យក់ ចំរើនប្បទី** អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានឱ្យដឹងថា នៅពេលនោះកាំមិនកូរដើរតួនាទី២គឺដើរតួជាក្រុមហ៊ុនធានារ៉ាប់រងផង និងជាអ្នកគ្រប់គ្រងវិស័យធានារ៉ាប់រងនៅកម្ពុជាផង(Regulator)។ រហូតដល់ឆ្នាំ២០០៣ រដ្ឋាភិបាលចាប់ផ្តើមមានចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុនធានារ៉ាប់រងឯកជន។ ដូច្នេះ ទីផ្សារសេរីនៃវិស័យធានារ៉ាប់រងគឺចាប់មានចាប់ពីឆ្នាំ២០០៣មក។

គួរគូសបញ្ជាក់ថា ក្នុងព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះ នៅក្នុងសមាគមធានារ៉ាប់រងកម្ពុជា (IAC) មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣៣ជាសមាជិកនៃសមាគមន៍⁵ ។

⁵ <https://economy.ams.com.kh/discover-history-of-the-insurance-industry-in-cambodia/> ព្រឹត្តិការណ៍ ហិរញ្ញវត្ថុ 27/07/2021

២.១.៣ ច្បាប់និងបទបញ្ញត្តិដែលពាក់ព័ន្ធនឹងការធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា

ច្បាប់ ស្តីពីការធានារ៉ាប់រង ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នាសម័យប្រជុំលើកទី៥ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖

មាត្រា ១. ច្បាប់នេះមានគោលបំណងធានានូវ៖

- ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យធានារ៉ាប់រង
- ផលប្រយោជន៍សាធារណៈ និងទំនុកចិត្តដល់សេវាធានារ៉ាប់រង
- សង្គតិភាពជាមួយនឹងគោលការណ៍គ្រឹះធានារ៉ាប់រងអន្តរជាតិ
- ផលប្រយោជន៍របស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលជាអ្នកត្រូវបានធានារ៉ាប់រង ។

មាត្រា ២. ច្បាប់នេះមានគោលដៅ៖

- ពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មធានារ៉ាប់រង
- កំណត់អំពីការគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការធ្វើអាជីវកម្មធានារ៉ាប់រង
- ជំរុញការប្រកួតប្រជែង ភាពស្មោះត្រង់ និងតម្លាភាពក្នុងវិស័យធានារ៉ាប់រង ។

មាត្រា ៣. ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះសកម្មភាពធានារ៉ាប់រងទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទបញ្ញត្តិដោយឡែកដូចមានចែងក្នុងជំពូកទី ១២ នៃច្បាប់នេះ ។

មាត្រា ៤. វាក្យសព្ទដែលប្រើនៅក្នុងច្បាប់នេះ មាននិយមន័យដូចតទៅ៖

ការធានារ៉ាប់រង សំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រងដែលក្នុងនោះ អ្នកត្រូវបានធានា រ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើ សំណងដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬក៏ ធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ រឬស ពិការ មានជំងឺ ឬនៅពេលដែលបុគ្គល នោះ ឈានដល់កាលកំណត់ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចសន្យា ធានារ៉ាប់រង ។

ការធានារ៉ាប់រងជាភាគពូកិច្ច សំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រង ដែលអ្នកត្រូវបាន ធានារ៉ាប់រង ត្រូវបំពេញជាភាគពូកិច្ចតាមការកំណត់នៃច្បាប់ និងបទបញ្ញត្តិស្តីពីការធានារ៉ាប់រងក្នុង និងការពារផលប្រយោជន៍សាធារណៈ។ កិច្ចសន្យាធានារ៉ាប់រង សំដៅដល់កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើង ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង ដែលតាមរយៈនោះ ក្រុមហ៊ុនធានារ៉ាប់រងព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវ ការបង់បុព្វលាភធានារ៉ាប់រងពីអ្នកដែល ត្រូវបានធានារ៉ាប់រង។ កំណត់សំអាង សំដៅដល់ឯកសារបណ្តោះអាសន្ន ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រង ឬភ្នាក់ងារធានារ៉ាប់រងជំនួសបណ្ណសន្យារ៉ាប់រងស្ថាពរ ។ ក្រុមហ៊ុនធានារ៉ាប់រង សំដៅដល់ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រង ទូទៅ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រង។ គ្រឹះស្ថានធានារ៉ាប់រង សំដៅដល់ក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រង ជើងសាធានា រ៉ាប់រង និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង ។ បណ្ណសន្យារ៉ាប់រង សំដៅដល់ឯកសារចងក្លាប់ភាគពូកិច្ចតាមផ្លូវច្បាប់ ដែលចេញ

ដោយ ក្រុមហ៊ុនធានារ៉ាប់រង ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលំអិតដែលបានព្រមព្រៀង រវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសមត្ថកិច្ចក្នុងការចេញបទប្បញ្ញត្តិ គ្រប់គ្រងនិងត្រួតពិនិត្យ ការធ្វើអាជីវកម្មធានារ៉ាប់រង ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

មាត្រា ៦. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសមត្ថកិច្ចបង្កើតនិងគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ដើម្បីជំរុញការអភិវឌ្ឍ ការទ្រទ្រង់ និងការលើកកម្ពស់ការផ្សព្វផ្សាយ អំពីសារប្រយោជន៍នៃការធានារ៉ាប់រង ដល់សាធារណជន។ ចំពោះការធានារ៉ាប់រងអាយុជីវិត ក្រោយពីបានធ្វើសំណងរួចហើយ ក្រុមហ៊ុនធានារ៉ាប់រងមិន អាចទាមទារការផ្ទេរសិទ្ធិពីភាគីជាប់កិច្ចសន្យា ឬពីអ្នកទទួលផល ដើម្បីប្តឹងតទល់នឹងតតិយជន ឡើយ ។

បុគ្គលម្នាក់ៗ អាចស្នើសុំការធានារ៉ាប់រងអាយុជីវិតរបស់ខ្លួន ឬរបស់តតិយជន កាលបើតតិយជន នោះបានយល់ព្រមជាលាយលក្ខណ៍អក្សរ បញ្ជាក់ច្បាស់ពីទឹកប្រាក់ត្រូវបានធានារ៉ាប់រង។ ការធានារ៉ាប់រង អាយុជីវិត ត្រូវបានហាមឃាត់ចំពោះ៖ ១ - ជនដែលមានវិបត្តិផ្នែកបញ្ញាស្មារតី ។ ២ - ជនដែលកំពុងព្យាបាល ជំងឺរីកលចិត្ត។ ក្រៅពីនិទ្ទេស ចាំបាច់ក្នុងកិច្ចសន្យាធានារ៉ាប់រងបណ្តុះសន្យារ៉ាប់រងអាយុជីវិត ត្រូវបញ្ជាក់ដូច ខាងក្រោម៖

- ១. គោត្តនាម នាម និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកដែលត្រូវចុះកិច្ចសន្យា
- ២. គោត្តនាម និងនាមរបស់អ្នកទទួលផល ប្រសិនបើមាន
- ៣. ហេតុការណ៍ ឬការកំណត់ដែលត្រូវប្រគល់ឱ្យវិញនូវទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
- ៤. លក្ខខណ្ឌនៃការបន្តបន្ថយ ប្រសិនបើមានកំណត់ក្នុងកិច្ចសន្យា។

ការធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា គឺសំដៅដល់ការធ្វើកិច្ចសន្យាធានារ៉ាប់រង ដែលក្នុងនោះអ្នក ត្រូវបានធានារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវ ធ្វើសំណងដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្តិ ដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬក៏ធ្វើ សំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ រឬស ពិការ មានជំងឺ ឬនៅពេលដែលបុគ្គលនោះ ឈាន ដល់កាលកំណត់ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង។

ការធានារ៉ាប់រងទ្រព្យសម្បត្តិ ជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើសំណងដល់អ្នកត្រូវបានធានារ៉ាប់រង នៅពេលដែលទ្រព្យសម្បត្តិរបស់បុគ្គលនោះបានខូចខាត បាត់បង់ ឬអន្តរាយដោយសារហានិភ័យដែល ត្រូវ បានធានា។ សំណងដែលត្រូវផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងទៅឱ្យអ្នកត្រូវបានធានារ៉ាប់រងមិនអាចមានតម្លៃ លើសពីវត្ថុដែលបានធ្វើប្រតិទិន នៅពេលចុះកិច្ចសន្យាធានារ៉ាប់រងឡើយលើកលែងតែមានការព្រមព្រៀង ផ្សេងពីនេះ។ ទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការធានារ៉ាប់រងទ្រព្យសម្បត្តិមានដូចជា អគារ នាវា ជាដើម។ ការ ធានារ៉ាប់រងការទទួលខុសត្រូវ ជាកិច្ចសន្យាធានារ៉ាប់រងលើទឹកប្រាក់សំណងដែលអ្នកត្រូវ បានធានារ៉ាប់រង មានកាតព្វកិច្ចបង់ឱ្យតតិយជនដែលទទួលរងរបួសលើរូបរាងកាយ ឬអាយុជីវិត ឬទទួល រងការខូចខាតលើ ទ្រព្យសម្បត្តិ ដោយសារទង្វើរបស់អ្នកត្រូវបានធានារ៉ាប់រង ឬសកម្មភាពដែលស្ថិត ក្រោមការទទួលខុសត្រូវ

របស់អ្នកត្រូវបានធានារ៉ាប់រង ។ប្រភេទផលិតផលធានារ៉ាប់រងការទទួលខុសត្រូវមានការធានារ៉ាប់រងការទទួលខុសត្រូវយានយន្ត ការធានារ៉ាប់រងការទទួលខុសត្រូវការដ្ឋាន ការធានារ៉ាប់រងទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ។

ករណីមានការបាត់បង់ទាំងស្រុង នូវកម្មវត្ថុដែលត្រូវបានធានារ៉ាប់រងបណ្តាលមកពីហេតុការណ៍ណាមួយ ដែលពុំបានគ្រោងទុកជាមុនក្នុងបណ្ណសន្យារ៉ាប់រងទេ ការធានារ៉ាប់រងត្រូវបញ្ចប់ដោយស្រប ច្បាប់ ហើយក្រុមហ៊ុនធានារ៉ាប់រង ត្រូវសងទៅអ្នកត្រូវបានធានារ៉ាប់រងរឹតចំនួន៩០(កៅសិប) ភាគរយនៃបុព្វលាភធានារ៉ាប់រងចំពោះរយៈពេលដែលនៅសល់ ។

នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រង បានធ្វើសំណងរួចហើយ អ្នកត្រូវបានធានារ៉ាប់រងត្រូវផ្ទេរសិទ្ធិទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង ក្នុងការប្តឹងតទល់ជាមួយនឹងភាគីទីបី ដែលបានបង្កឱ្យមានការខូចខាត ដើម្បីទាមទារមកវិញ នូវទឹកប្រាក់ស្មើនឹងចំនួនដែលបានធ្វើសំណងនោះ ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រងមិន អាចប្តឹងទាមទារសំណងពីបញ្ញត្តិ បុព្វញ្ញត្តិ ញ្ញត្តិពន្ធ អ្នកគ្រប់គ្រង និងកម្មករ និយោជិតដែលរស់ នៅធម្មតាក្នុងលំនៅឋានរបស់អ្នកត្រូវបានធានារ៉ាប់រងទេ លើកលែងតែករណីដែលមានភស្តុតាង បញ្ជាក់ថា មានការប្រព្រឹត្តកំហុសធ្ងន់ធ្ងរដោយចេតនាដោយជនណាម្នាក់ក្នុងចំណោមជនទាំងនោះ^៦ ។

២.១.៤ ប្រភេទនៃក្រុមហ៊ុនធានារ៉ាប់រងនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ចំនួនក្រុមហ៊ុនធានារ៉ាប់រងបានកើនឡើងចំនួន៣៩ក្រុមហ៊ុន បន្ទាប់ពីកម្ពុជាបានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលទាក់ទាញអំណាចនៃការទិញកើនឡើង។ ក្នុងចំណោមក្នុងក្រុមទាំងនោះ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន២៦ ដែលក្នុងនោះមានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២១ ជាភ្នាក់ងារធានារ៉ាប់រង ហៅថាបើកកាសូអែន និងបុគ្គលភ្នាក់ងារធានារ៉ាប់រងចំនួនជាង ៥,០០០នាក់។

ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា



⁶ <https://www.coj.gov.kh/wp-content/uploads/2017/03/141119093715-001ssss1.pdf> ក្រុម ប្រឹក្សា អ្នកច្បាប់

ក្រុមហ៊ុនធានារ៉ាប់រងដែលល្បីនិងមានឧត្តមានដូចជា៖

- អេស៊ីអា អ៊ីស៊ុរីន(ខេមបូឌា)
- ក្រុមហ៊ុនធានារ៉ាប់រង កម្ពុឡានប៉ាក
- កាមីនកូ
- ក្រុមហ៊ុនធានារ៉ាប់រង តែងតែស្តាប់អ្នក តែងតែយល់ពីអ្នក
- ក្រុមហ៊ុន AIA
- ក្រុមហ៊ុនធានារ៉ាប់រង ហ្វូតតេ
- BANGKOKLIFE ASSURANCE
- INFINITY
- Camlife
- សុវណ្ណភូមិ ឡាយហ្វ
- ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា កម្ពុជាវី
- PEOPLE & PARTNERS
- Manulife⁷

២.២ ផលិតផលនិងសេវាកម្មដែលក្រុមហ៊ុនធានារ៉ាប់រងផ្តល់ជូនអតិថិជន

២.២.១ និយមន័យផលិតផល

ផលិតផល គឺជាធាតុផ្សំមួយរបស់ម៉ាយើងដ៏ចម្រុះ រួមមានអ្វីៗទាំងអស់ដែលត្រូវបានផ្តល់ទៅឱ្យទៅផ្សារដោយអង្គភាពអាជីវកម្មដើម្បីបំពេញតម្រូវការ⁸។

ផលិតផល គឺជាសំណុំនៃលក្ខណៈរូប និងអរូបដែលមានសមត្ថភាព ក្នុងការបំពេញតម្រូវការរបស់អតិថិជនបច្ចុប្បន្ន ហើយអាចនឹងទទួលបានតាមរយៈការដោះដូរជាមួយប្រាក់ ឬរបស់ផ្សេងៗទៀត⁹។

ផលិតផល គឺជាដំណើរការនៃការកំណត់ និងពន្យល់ពីលក្ខណៈពិសេស និងអត្ថប្រយោជន៍នៃផលិតផលក្នុងវិធីច្បាស់លាស់ និងទាក់ទាញដល់អតិថិជនសក្តានុពល¹⁰។

២.២.២ ការចាត់ថ្នាក់ផលិតផល

- គម្រោងសន្សំ៖ មរតកខ្ញុំជាមួយមេនុឡាយហ្វ៖

- ទទួលបានទឹកប្រាក់សន្សំ 100% ត្រលប់ទៅវិញដែលមានចំនួនស្មើទំហំការពារ ឬកន្លែងភាគលាភបង្ករ នៅពេលគម្រោងដល់កាលកំណត់
- ទទួលបានការការពាររហូតដល់ 1200% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីមានហេតុការណ៍អកុសលណាមួយកើតឡើង

⁷ <https://cambodiafinancialtimes.com/archives/17563>

⁸ <https://www.khsearch.com/qna/22938>

⁹ <https://images.app.goo.gl/gS8LZXf5hgBHGY7HA>

¹⁰ <https://km.tafseer-dreams.com/%E1%9E%93%E1%9E%B7%E1%9E%99%E1%9E%98%E1%9E%93%E1%9F%90%E1%9E%99%E1%9E%95%E1%9E%98%E1%9E%B7%E1%9E%8F%E1%9E%95%E1%9E%9B/>

- ទទួលបានការការពារលើ៖ មរណភាព ពិការភាពទាំងស្រុង ជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យ
- អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនុឡាយហ្ន៎៖
 - កញ្ចប់សាច់ប្រាក់សម្រាប់ការសិក្សាត្រូវបានធានា
 - គម្រោង១ ការពារ ២
 - ការការពារទូលំទូលាយទូទាំងពិភពលោក
 - អ្នកបង់ប្រាក់អាចទទួលបានការការពារលើមរណភាព ពិការទាំងស្រុង ជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យ
 - កូនរបស់លោកអ្នកអាចទទួលបានការការពារលើមរណភាព ជំងឺធ្ងន់ធ្ងរ
- គម្រោងលើសុខភាព៖
 - ការការពារខ្ពស់៖ រ៉ាប់រងការចំណាយលើការព្យាបាលជំងឺធ្ងន់ធ្ងររហូតដល់ 200.000 ដុល្លារអាមេរិក
 - ស្ថានភាពជំងឺធ្ងន់ធ្ងរ៖ ផ្តល់ការការពារលើជំងឺធ្ងន់ធ្ងររហូតដល់ ២៦ ស្ថានភាពជំងឺ (ទាំងកម្រិតដំបូង និងកម្រិតធ្ងន់) ដែលក្នុងនោះរួមមានជំងឺធ្ងន់ធ្ងរធំៗ ដូចជា ជំងឺបេះដូង មហារីក ជាប់សរសៃឈាមខួរក្បាលជាដើម
 - ការលើកលែង បុព្វលាភរ៉ាប់រង៖ ក្នុងករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ លោកអ្នកនឹងមិនតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រងបន្តនោះទេ
 - ការការពារទូលំទូលាយ៖ ទទួលបានការការពារទូទាំងពិភពលោក

¹¹សេវាបម្រើអតិថិជនមាន៖



ការបង់បុព្វលាភធានារ៉ាប់រង



សេវាកម្មទាមទារសំណង



សំនួរចម្លើយផ្សេងៗ

¹¹ <https://www.manulife.com.kh/km/products/health/manulife-critical-illness-benefit.html>

២.២.៣ ប្រភេទនៃផលិតផល

- គម្រោងសន្សំ
- គម្រោងធានារ៉ាប់រងលើសុខភាព
- គម្រោងការពារអាយុជីវិត
- គម្រោងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល
- គម្រោងការពារកម្ចី
- គម្រោងសម្រាប់អាជីវកម្ម¹² ។

២.៣ អត្ថប្រយោជន៍ដែលអតិថិជនទទួលបានពីការធានារ៉ាប់រង

២.៣.១ និយមន័យអត្ថប្រយោជន៍

អត្ថប្រយោជន៍ គឺជាអំណោយអ្វីមួយ កម្ចី តម្លៃឈ្នួល រង្វាន់ ឬកម្រៃជើងសារដែលមិនមានការអនុញ្ញាតដោយច្បាប់ជាធរមាន ជាទឹកប្រាក់ ឬជាវត្ថុមានតម្លៃ ឬជាទ្រព្យសម្បត្តិប្រភេទអ្វីមួយ¹³។

អត្ថប្រយោជន៍ គឺជាអំណាចនៃទំនិញឬសេវាកម្មដើម្បីបំពេញតម្រូវការនិង ចំណង់ចំណូលចិត្តរបស់អតិថិជនក្នុងការទទួលបាននៅអ្វីមួយដែលសមប្រកប¹⁴។

អត្ថប្រយោជន៍ គឺជាដំណើរដែលគួរប្រកប អ្វីៗដែលគេត្រូវការ ដែលគេប្រកបទៅកើតការ ផលដែលសម្រេចពីការប្រកប ប្រយោជន៍ក្នុងលោកនេះ ប្រយោជន៍ក្នុងបរលោកបុគ្គលគួរកុំធ្វើអំពើឥតប្រយោជន៍ គួរធ្វើតែអំពើណាដែលមានប្រយោជន៍¹⁵។

២.៣.២ លក្ខខណ្ឌដែលផ្តល់ជូនអត្ថប្រយោជន៍ដល់អតិថិជន

- ការការពារកម្ចីទិញផ្ទះជាមួយ មេនុឡាយហ្វ
 - អំពីគម្រោង
 - រយៈពេលធានា៖ 3 ឆ្នាំ ទៅ 20 ឆ្នាំ
 - អាយុអ្នកស្នើសុំ៖ ចាប់ពី 18 ឆ្នាំឡើងទៅ
 - ទំហំទឹកប្រាក់ត្រូវបានធានា៖ ចាប់ពី 20.000 ដុល្លារអាមេរិកឡើងទៅ
 - បុព្វលាភធានារ៉ាប់រងដែលត្រូវបង់៖ ចាប់ពី 160 ដុល្លារអាមេរិកឡើងទៅ
 - ប្រភេទកម្ចី៖ កម្ចីទិញផ្ទះ
 - ប្រភេទស្ថាប័នផ្តល់កម្ចី៖ គ្រប់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ
- មរតកជាមួយ មេនុឡាយហ្វ
 - អំពីគម្រោង
 - រយៈពេលធានា៖ 10 ឆ្នាំ និង 15 ឆ្នាំ

¹² <https://www.manulife.com.kh/km/products.html>

¹³ <https://videolearning.com/1-5492/>

¹⁴ <https://www.khsearch.com/gna/25982>

¹⁵ <https://km.m.wiktionary.org/wiki/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%99%E1%9F%84%E1%9E%87%E1%9E%93%E1%9F%8D>

- អាយុអ្នកស្នើសុំ៖ ចាប់ពី 18 ឆ្នាំឡើងទៅ
- ទំហំទឹកប្រាក់ត្រូវបានធានា៖ ចាប់ពី 5.000 ដុល្លារអាមេរិកឡើងទៅ
- អាចដកភាគលាភប្រចាំឆ្នាំ (ចាប់ពីឆ្នាំទី 3 ទៅ)
- **អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនុឡាយហ្វ**
 - អំពីគម្រោង
 - ប្រភេទគម្រោង៖ ថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យ
 - រយៈពេលធានា៖ 5 ឆ្នាំ ដល់ 22 ឆ្នាំ
 - អាយុចេញប័ណ្ណសន្យារ៉ាប់រង៖
 - អាយុម្ចាស់ប័ណ្ណសន្យារ៉ាប់រងធានារ៉ាប់រង (អ្នកបង់ប្រាក់)៖ អាយុ 18 ដល់ 55 ឆ្នាំ។
 - អាយុកូន៖ 1 - 14 ឆ្នាំ។
 - ទំហំទឹកប្រាក់ត្រូវបានធានា៖ ចាប់ពី 5.000 ដុល្លារអាមេរិកឡើងទៅ
 - អាចដកភាគលាភប្រចាំឆ្នាំ (ចាប់ពីឆ្នាំទី 3 ទៅ)
 - អាចស្នើកម្ចីពីប័ណ្ណសន្យារ៉ាប់រងយកមកប្រើប្រាស់ក្នុងករណីចាំបាច់¹⁶។

២.៣.៣ អត្ថប្រយោជន៍នៃគម្រោងដែលអតិថិជនទទួលបាន

- **ការការពារកម្ចីទិញផ្ទះជាមួយ មេនុឡាយហ្វ**
 - បង់បុព្វលាភរ៉ាប់រងតែម្តងគត់
 - អាចជ្រើសរើសរយៈពេលធានាចាប់ពី ៣ ដល់ ២០ឆ្នាំ ស្របតាមតម្រូវការរបស់លោកអ្នក
 - ទទួលបានប្រាក់សំណងដុល ដើម្បីបង់សងផ្តាច់បំណុលនៅធានាគារក្នុងករណីមរណភាព ឬពិការទាំងស្រុង
 - អាចទទួលបានហិរញ្ញប្បទានលើបុព្វលាភរ៉ាប់រងពីធានាគារ
 - ការផ្តល់ជូនជាពិសេសពីធានាគារដែលកម្ចី
- **មរតកខ្ញុំជាមួយ មេនុឡាយហ្វ**
 - ផ្តល់ជូន ១០០% នៃចំនួនទឹកប្រាក់ត្រូវបានធានារួមជាមួយនិងភាគលាភបូកបង្គរ (ប្រែប្រួល) នៅថ្ងៃប័ណ្ណសន្យារ៉ាប់រងដល់ការកំណត់
 - ទទួលបានប្រាក់សំណងចំនួន ២០០% នៃចំនួនទឹកប្រាក់ត្រូវបានធានាក្នុងករណីមរណភាព ឬពិការទាំងស្រុង
 - ទទួលបានប្រាក់សំណងចំនួន ៤០០% នៃចំនួនទឹកប្រាក់ត្រូវបានធានាក្នុងករណីមរណភាព ឬពិការទាំងស្រុងកើតឡើងដោយសារគ្រោះថ្នាក់ផ្សេងៗ
 - បុព្វលាភរ៉ាប់រងមានតម្លៃថេរដែលមិនប្រែប្រួលរហូតដល់ផ្តាច់បញ្ចប់នៃប័ណ្ណសន្យារ៉ាប់រង
 - បុព្វលាភរ៉ាប់រងអាចបង់បានជាប្រចាំឆ្នាំឬ ជាប្រចាំឆ្នាំបាន

¹⁶ <https://www.manulife.com.kh/>

- លោកអ្នកនៅតែទទួលបាននូវការធានារ៉ាប់រងទោះជាមានឧបទ្វីហេតុកើតឡើងចំពោះលោកអ្នក
- លោកអ្នកអាចដកសាច់ប្រាក់សុទ្ធពីភាគលាភប្រចាំឆ្នាំ (ប្រែប្រួល) ជាមួយនឹងការប្រាក់បូកបង្គរ ឬអាចស្នើសុំកម្ចីពីតម្លៃសាច់ប្រាក់យកទៅប្រើប្រាស់ក្នុងករណីចាំបាច់។
- **អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ**
 - បុព្វលាភរ៉ាប់រងមានតម្លៃទាបតែទទួលបានការការពារខ្ពស់
 - ទទួលបានប្រាក់សំណងចំនួន ១០០% នៃចំនួនទឹកប្រាក់ត្រូវបានធានាក្នុងករណីមរណភាព ឬពិការទាំងស្រុង
 - ក្នុងករណីមរណភាពឬពិការទាំងស្រុងកើតឡើងដោយសារគ្រោះថ្នាក់ផ្សេងៗក្រុមគ្រួសារលោកអ្នក និងទទួលបានប្រាក់សំណងចំនួន២០០%នៃចំនួនទឹកប្រាក់ត្រូវបានធានា
 - បុព្វលាភរ៉ាប់រងមានតម្លៃថេររហូតដល់កាលកំណត់នៃប័ណ្ណសន្យារ៉ាប់រង
 - បុព្វលាភរ៉ាប់រងអាចបង់ជាប្រចាំឆមាស ឬប្រចាំឆ្នាំ
 - ទទួលបានការការពារគ្រប់ទីកន្លែងទូទាំងពិភពលោក
- **អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ**
 - ត្រូវភ្ជាប់ជាមួយគម្រោងមូលដ្ឋាន មរតកខ្ញុំជាមួយ មេនូឡាយហ្វ ឬអនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ
 - រយៈពេលធានា៖ ទៅតាមគម្រោងមូលដ្ឋានដែលភ្ជាប់ជាមួយ
 - អាយុអ្នកស្នើសុំ៖ ចាប់ពី 18 ឆ្នាំឡើងទៅ
 - ទំហំទឹកប្រាក់ត្រូវបានធានា៖ ចាប់ពី 5.000 ដុល្លារអាមេរិកឡើងទៅ
 - ផ្តល់សំណងការព្យាបាលជំងឺធ្ងន់ធ្ងរ៖ កម្រិតដំបូង 50% និងកម្រិតធ្ងន់ 100% នៃទឹកប្រាក់ធានារ៉ាប់រងសរុប
 - បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំមានតម្លៃចាប់ពី 4 ដុល្លារអាមេរិកឡើងទៅ(បន្ថែមលើគម្រោងមូលដ្ឋាន)¹⁷។

¹⁷ វិទ្យាស្ថានវ៉ាន់ដា៖ សារណាជំនាន់ទី១៨ នីតិវិធីគ្រប់គ្រងសាច់ប្រាក់របស់គ្រូមហិនធានារ៉ាប់រងមេនូឡាយហ្វ ខេមបូឌា បោះពុម្ពឆ្នាំ២០២១

ជំពូកទី៣
លទ្ធផលស្រាវជ្រាវ

ជំពូកទី៣

អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងហួតតេ

៣.១ ស្ថានភាពទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងហួតតេខេមបូឌា ភីអិលស៊ី

៣.១.១ ប្រវត្តិរបស់ក្រុមហ៊ុនហួតតេខេមបូឌា ភីអិលស៊ី

ក្រុមហ៊ុនធានារ៉ាប់រងហួតតេ បង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩៩ ដែលគិតរហូតមកដល់ សព្វថ្ងៃមានសាខារហូតទៅដល់៦ សាខាដែលសាខាទាំងនោះមាននៅខេត្ត៖ សៀមរាប បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម រាជធានីភ្នំពេញ។ ដែលមានការិយាល័យកណ្តាលនៅលើ អគារពាណិជ្ជវិជ្ជា៖ ជាន់ទី ១៨ លេខ៦៦ មហាវិថី ព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។



នៅ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជាថ្ងៃដែលក្រុមហ៊ុនបានចុះបញ្ជី ប៉ុន្តែ កាលៈទេសៈនោះ កម្ពុជា នៅមិនទាន់មានអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ពេញសិទ្ធិនៅឡើយទេ គឺគ្រាន់តែចុះបញ្ជីពាណិជ្ជ កម្ម និងធ្វើអាជីវកម្ម ក្រោមស្លាករបស់ក្រុមហ៊ុន ជាតិ ធានារ៉ាប់រងកម្ពុជា Caminco កាមិនកូ។ ដំណាក់កាល នោះ ជាដំណាក់កាលដែលក្រុមហ៊ុនគ្រាន់តែរៀបចំការងារ ប៉ុណ្ណោះរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣ ទើបក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពេញលេញ។

កាលណោះ ក្រុមហ៊ុនក៏មានភាពប្រទាំង ប្រទើសផងដែរដោយសារក្រុមហ៊ុនខ្លះទទួល បានអាជ្ញា ប័ណ្ណពីទីស្តីការគណៈរដ្ឋមន្ត្រីព្រោះ នៅប្រទេសកម្ពុជា មិនទាន់មានច្បាប់គ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រងនៅ ឡើយ ទេដូច្នេះហើយ បានជាយើងត្រូវជ្រកក្រោមស្លាកក្រុមហ៊ុនជាតិជាមុនសិន រង់ចាំការផ្តល់ឱ្យពីរដ្ឋាភិបា លចេញតាម ក្រោយ ព្រោះថាវិជ្ជាជីវៈ ឬមុខរបរធានារ៉ាប់រងនេះ វាជាមុខរបរពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ដូចធនាគារ ដែរ បើយើងមិនបានច្បាស់លាស់ទេវានឹងបង្កការលំបាក ដូចជាក្រុមហ៊ុនមួយចំនួនបើកដំណើរការមួយរយៈ ហើយដួលរលំទៅវិញ ដូចជាការបង្កជាហានិភ័យទៅដល់អតិថិជនដូច្នោះដែរ។ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណ នៅឆ្នាំ២០០៣ រួចមកក្រុមហ៊ុនបានចំណាយពេលពេញមួយឆ្នាំទៀត គឺឆ្នាំ២០០៤ ទើបក្រុមហ៊ុនបានក្លាយ ជាក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេនៅលើទីផ្សារកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។នៅពេលនោះក្រុមហ៊ុននៅមិន

ទាន់មាន បុព្វលាភ ធានារ៉ាប់រងច្រើននៅឡើយទេមានប្រហែលតែជាង២លានដុល្លារប៉ុណ្ណោះតែរហូតមកដល់ ឆ្នាំ២០១៧ នេះ ទើបក្រុមហ៊ុនបានពង្រីកបុព្វលាភរហូត ដល់៣៦លានដុល្លារ។

សូមបញ្ជាក់ថា កម្ពុជាមានអាជ្ញាប័ណ្ណ ធានារ៉ាប់រង ៤ប្រភេទផ្សេងៗគ្នាក្នុងនោះមាន៖ អាជ្ញាប័ណ្ណធានារ៉ាប់រងទូទៅ មានដូចជា៖ ធានាទៅលើយានយន្ត ទ្រព្យ សម្ភារ សំណង់ និង សុខភាព ជាដើម អាជ្ញាប័ណ្ណ ធានារ៉ាប់រង អាយុជីវិតដែលធានាទៅលើអាយុជីវិតមនុស្សដូចជា ការស្លាប់ជាដើម។ អាជ្ញាប័ណ្ណ ធានារ៉ាប់រងបន្ត (Re Insurance) ជាក្រុមហ៊ុនដែលមិនមានផលិតផលធានារ៉ាប់រងខ្លួនឯងទេ។ ក្រុមហ៊ុនធានា រ៉ាប់រងបន្តនេះបានផ្ទេរហានិភ័យបន្តពី ក្រុមហ៊ុនធានារ៉ាប់រងពី ក្រុមហ៊ុនផ្សេងៗ អាជ្ញាប័ណ្ណ ធានារ៉ាប់រង ខ្នាត តូច Micro Insurance។

ក្រុមហ៊ុនធានារ៉ាប់រងរហូតតែ មានអាជ្ញាប័ណ្ណនៅឆ្នាំ២០០៣ គឺអាជ្ញាប័ណ្ណធានារ៉ាប់រងទូទៅ ដែលផ្តោត សំខាន់ទៅលើ ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងទ្រព្យ សម្ភារ ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្សេងៗ នៅ សម័យនោះ ក្រុមហ៊ុនផ្តោតខ្លាំង ទៅលើទ្រព្យ សម្ភារដោយសារតែកាលនោះយើង មានតែក្រុមហ៊ុនបរទេសទេ ដែលគាត់ យល់ពីសារៈប្រយោជន៍ នៃការធ្វើធានារ៉ាប់រងទទួលយកសេវាពីក្រុមហ៊ុនទៅធានាលើទ្រព្យ សម្ភារ និង ការដ្ឋាន សំណង់ពួកគេ។

ចាប់តាំងពីឆ្នាំ១៩៩៧ ក្រុមហ៊ុនរហូតតែកំពុងនាំមុខគេក្នុងភាពរីកចម្រើននៃវិស័យធានារ៉ាប់រងក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលកំពុងអភិវឌ្ឍខ្លាំងជាមួយនឹងចក្ខុវិស័យរបស់ខ្លួនក្នុងការការពារ និងផ្តល់សិទ្ធិអំណាចដល់ មនុស្សគ្រប់រូបនៅក្នុងតំបន់ សម្រាប់អនាគតដ៏ល្អប្រសើរពេល គឺមនុស្សម្នាក់អាជីវកម្មមួយក្នុងពេលតែមួយ។

៣.១.២ គោលដៅនយោបាយ

ក. ចក្ខុវិស័យ

ទីផ្សារ គឺវិវឌ្ឍទៅតាមស្ថានភាពសេដ្ឋកិច្ចមានន័យថា ពេលប្រជាពលរដ្ឋជួរឆ្នាំគាត់នឹងប្រើប្រាស់ សេវាផលិតផលរបស់យើងកាន់តែច្រើនឡើង។ យើងឃើញថា ចំណូលផ្នែកខាងធានារ៉ាប់រងនៅកម្ពុជា ស្ថិត នៅក្នុងកម្រិតទាបនៅឡើយ បើធៀបជាមួយប្រទេសក្នុងតំបន់កម្ពុជាមានចំនួនប្រហែល ០.៥% នៃ GDP ចំណែកប្រទេសជិតខាង ដូចជារៀតណាមឡើងដល់ ២% និងប្រទេសថៃកើនឡើង៣-៤% នៃ GDP របស់គេ ដូច្នេះខ្ញុំគិតថាទីផ្សារ កម្ពុជានៅតែមានសក្តានុពលទៅមុខ។ និរន្តរភាពនៃក្រុមហ៊ុន គឺទីផ្សារក្នុងស្រុកហើយ ក្រុមហ៊ុនមានយុទ្ធសាស្ត្រ ពង្រីកក្នុងតំបន់បន្ថែមទៀត ដែលកាលពីខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមក យើងទទួល បានអាជ្ញាប័ណ្ណពេញលេញ ក្នុងការប្រតិបត្តិការនៅសាធារណរដ្ឋប្រជាមានិតឡាវ យើងកំពុងតែមើលទីផ្សារថ្មី ថែមទៀត ដូចជា មីយ៉ាន់ម៉ា វៀតណាម និងថៃជាដើម។ ហើយយើងជឿជាក់ ទៅលើផលិតផលរបស់យើងថា មានចំណុចពិសេស ដែលមានសក្តានុពលក្នុងការជ្រៀតចូលទៅក្នុងប្រទេសជិតខាង។ ឧទាហរណ៍ ដូចជា ក្រុមហ៊ុនផ្សេងមិនហ៊ានធានារ៉ាប់រងមនុស្ស ឈឺ ឬមនុស្សចាស់ជរាជាដើមតែយើងហ៊ាន! ដូច្នេះ មានតែយើង ទេ ដែលមានផលិតផលសុខភាពនេះ ជួនកាលនៅលើពិភពលោកមិនទាន់មានផង ព្រោះគេគិតថាវាដូច លេងអាប៉ោងបើកគ្រប ហើយទើបចាក់អ៊ីប៊ីងប៉ុន្តែយើងមាន។ ហើយផលិតផលនេះ កំពុងទទួលបានការគាំទ្រ

ខ្លាំងទៀតផង។ ផ្តល់ការការពារ និងផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូបនៅក្នុងតំបន់ សម្រាប់អនាគតដ៏ល្អប្រសើរ - មនុស្សម្នាក់ - អាជីវកម្មមួយក្នុងពេលតែមួយ ។

ខ. បេសកកម្ម

បេសកកម្មរបស់យើង គឺផ្តល់ជូននូវផលិតផល និងសេវាកម្មដែលផ្ដោតសំខាន់លើអតិថិជនប្រកបដោយភាពច្នៃប្រឌិត កសាងសមត្ថភាពមនុស្ស និងរួមចំណែកដល់វឌ្ឍនភាព នៃឧស្សាហកម្មធានារ៉ាប់រងនៅក្នុងទីផ្សារដែលយើងប្រតិបត្តិ ។



គ. គោលដៅ

គោលដៅរបស់យើងឆ្លុះបញ្ចាំងពីអ្វីដែល Forte តំណាងឱ្យ៖ ការគិតឆ្ពោះទៅមុខ វប្បធម៌ចែករំលែក ទទួលយកមតិកែលម្អ ទំនួលខុសត្រូវខ្ពស់ ទំនុកចិត្ត ភាពជឿជាក់ និងការផ្តល់សិទ្ធិអំណាច ដោយឈរលើការរក្សាភាពស្មោះត្រង់ ។



៣.១.៣ បេសកកម្មនិង ទស្សនវិស័យ

ក. បេសកកម្មគ្រប់គ្រង



ប្រធានគណៈប្រតិបត្តិ ហូតតេ គ្រុប

លោកគឺជា ប្រធានគណៈប្រតិបត្តិ ហូតតេ គ្រុប ។ លោក Charles បានបម្រើការ និងអភិវឌ្ឍឧស្សាហកម្មធានារ៉ាប់រងអស់រយៈពេលជាង ២០ ឆ្នាំមកហើយ បន្ទាប់ពីបង្កើតក្រុមហ៊ុន ហូតតេ នៅកម្ពុជាក្នុងឆ្នាំ ១៩៩៩ ។ គាត់មានតួនាទីជាច្រើននៅក្រុមហ៊ុន ហូតតេ ដែលថ្មីៗនេះលោកក៏ជាប្រធានគណៈប្រតិបត្តិ ហូតតេ គ្រុប ដែលគាត់មានតួនាទីសំខាន់ក្នុងការធ្វើឱ្យក្រុមហ៊ុន ហូតតេ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជា និងផ្ដួចផ្ដើមការពង្រីកទៅអាស៊ីអាគ្នេយ៍ផងដែរ។



អនុប្រធានគណៈប្រតិបត្តិ

Guido Meyerhans គឺជាអនុប្រធានគណៈប្រតិបត្តិនៃ ហូតតេ គ្រុប ។ លោក Guido គឺជាទីប្រឹក្សាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អាជីវកម្មក្នុងតំបន់របស់ ហូតតេ ហើយមានបទពិសោធន៍សាជីវកម្មជាង ២៥ ឆ្នាំនៅក្នុងផ្នែកហិរញ្ញវត្ថុ ដូចជា៖ ប្រឹក្សាផ្នែកគ្រប់គ្រង និងឧស្សាហកម្មព័ត៌មានវិទ្យា ។ ដោយចាប់ផ្ដើមដំណើរអាជីពរបស់គាត់នៅក្នុងក្រុមហ៊ុន Goldman Sachs និង McKinsey គាត់បានបង្កើត និងលក់ធានារ៉ាប់រងផ្នែកបច្ចេកវិទ្យាដោយជោគជ័យ ហើយបច្ចុប្បន្នកំពុងកាន់តំណែងក្រុមប្រឹក្សាភិបាល និងប្រឹក្សានៅក្នុងផ្នែកហិរញ្ញវត្ថុ និងព័ត៌មាន។



យក់ ចំរើនឫទ្ធិ

ប្រធានអគ្គនាយកប្រតិបត្តិ

លោក យក់ ចំរើនឫទ្ធិ គឺជាប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វូតតេ គ្រុប។ លោក ចំរើនឫទ្ធិ បានចាប់ផ្តើមអាជីពរបស់ខ្លួននៅ ហ្វូតតេ ចាប់តាំងពីឆ្នាំ1999 ក្នុងនាមជាប្រធានផ្នែកប្រតិបត្តិការ តួនាទីផ្នែកវាយតម្លៃហានិភ័យ និងយុទ្ធសាស្ត្រផ្សេងៗ។ លោកបានបម្រើការងារជាអ្នកគ្រប់គ្រងទូទៅពីឆ្នាំ2001 ដល់ឆ្នាំ2014 បន្ទាប់មកជានាយកគ្រប់គ្រងពីឆ្នាំ2015 ដល់ឆ្នាំ2020 ដែលលោកមានទំនួលខុសត្រូវលើប្រតិបត្តិការ និងត្រួតពិនិត្យការរីកលូតលាស់ប្រកបដោយជោគជ័យនៃអាជីវកម្ម។ លោកក៏បានបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ហ្វូតតេ ចាប់តាំងពីឆ្នាំ2001។



ពិន និន្ទ

នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ពិន និន្ទ ជានាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុរបស់ ហ្វូតតេ គ្រុប ។ លោកគឺជាអ្នកដឹកនាំ និងគ្រប់គ្រងមុខងារហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុន ហ្វូតតេ ។ ឈានទៅដល់ការតែងតាំងរបស់គាត់ គាត់បានទទួលបទពិសោធន៍លើតួនាទីជាច្រើននៅក្រុមហ៊ុន ហ្វូតតេ អស់រយៈពេល ១២ ឆ្នាំក្នុងមកក្នុងនាមជានាយកអ្នកគ្រប់គ្រងទូទៅ និងលេខាធិការសាជីវកម្ម ព្រមទាំងជំនួយការអនុប្រធានផ្នែកហិរញ្ញវត្ថុ និងជាមន្ត្រីជាន់ខ្ពស់នៃអង្គភាពខ្សែបន្ទាត់ឯកទេសផងដែរ ។



Hazel Zhao Hai Ming

នាយិកាប្រតិបត្តិផ្នែកអាជីវកម្ម ហូតតេគ្រុប/ នាយិកាអង្គប្រធានអគ្គនាយកប្រតិបត្តិ ហូតតេគ្រុប

លោកស្រី Hazel គឺជានាយិកាប្រតិបត្តិផ្នែកអាជីវកម្ម ហូតតេគ្រុប/ នាយិកាអង្គប្រធានអគ្គនាយកប្រតិបត្តិ ហូតតេគ្រុប ដែលគ្រប់គ្រង និងដឹកនាំការអភិវឌ្ឍន៍អាជីវកម្ម ។



ជា សុក្រកញ្ញា

នាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុ ហ្វាត តេគ្រុប/ នាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុទូទៅ

សុខគា ណាជា ជាអនុប្រធាន CFO/CFO-GI ដែលគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនដែលកំពុងទទួលបានបន្ទុកការទាមទារ ហិរញ្ញវត្ថុ ធនធានមនុស្ស និងផ្នែករដ្ឋបាលនៃអាជីវកម្ម។



កែវ ចិន្តា

នាយកប្រតិបត្តិធនធានមនុស្ស

ចិន្តា កែវ ជាប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនហូតតេ។ ចិន្តាបានដឹកនាំ និងគ្រប់គ្រងមុខងារធនធានមនុស្សទាំងអស់នៅក្រោមក្រុមហ៊ុន Forte Group ចាប់តាំងពីបានចូលរួមជាមួយក្រុមហ៊ុន Forte ក្នុងខែមេសា ឆ្នាំ2022។ នាងបានទទួលទ្រព្យសម្បត្តិយ៉ាងច្រើន។

នាយកប្រតិបត្តិ



Jeremy Ng

លោក Jeremy Ng គឺជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Forte Group។ លោក Jeremy ទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រ និងការអនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា ក៏ដូចជាត្រួតពិនិត្យការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យារូបវន្ត និងបុគ្គលិក។

ប្រធាននាយកផ្នែកធានារ៉ាប់រងខ្នាតតូច និង កសិកម្ម



នី លីហុង

លោក នី លីហុង ជាប្រធាននាយកផ្នែកធានារ៉ាប់រងខ្នាតតូច និង កសិកម្ម។ លោកមានបទពិសោធន៍ជាង ១៦ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង ចាប់តាំងពីលោកចូលបម្រើការងារក្នុងក្រុមហ៊ុនហួតតេកាលពីឆ្នាំ២០០៦ ជាបុគ្គលិកបណ្តុះបណ្តាល បន្តលោកបានអភិវឌ្ឍន៍ខ្លួនក្នុងតួនាទីជាច្រើនពីជំនួយការអ្នកគ្រប់គ្រង នៃនាយកដ្ឋានអ្នកគ្រប់គ្រង ផ្នែកសុខភាព និងគ្រោះថ្នាក់ និងជាប្រធានផ្នែក ធានារ៉ាប់រងខ្នាតតូច និងធានារ៉ាប់រងលើដំណាំកសិកម្ម មុនពេលលោកក្លាយជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចហួតតេ។

ខ. អត្ថន័យនិមិត្តសញ្ញា

រាជធានីភ្នំពេញ ថ្ងៃទី១៩ វិច្ឆិកា ២០២២ ក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេនៅកម្ពុជា ហួតតេ បានដាក់បង្ហាញនិមិត្តសញ្ញាថ្មី ជាមួយនឹងពាក្យស្លោកថ្មី "រស់នៅដោយភាពជឿជាក់" ដើម្បីបង្ហាញអំពីការវិវឌ្ឍន៍នៃការរីកចម្រើនរបស់ក្រុមហ៊ុន ។

ជាផ្នែកមួយនៃការកែលម្អនិមិត្តសញ្ញានេះ ក្រុមហ៊ុន ហួតតេ បានកែសម្រួលនូវចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនលើ ការផ្តល់ជូននូវផលិតផល និងសេវាកម្មដែលផ្តោតសំខាន់លើអតិថិជនប្រកប ដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននយោជិក និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រងក្នុងទីផ្សារដែលក្រុមហ៊ុនប្រតិបត្តិការ។ ការអភិវឌ្ឍន៍និមិត្តសញ្ញា និងពាក្យស្លោកថ្មី "រស់នៅដោយភាពជឿជាក់" គឺជាការបង្ហាញថា ហួតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ដែលមានការរីកចម្រើនឥតឈប់ឈរប្រកបដោយនិរន្តរភាព និងការកសាងសមត្ថភាពបុគ្គលិក ក្នុង

ការផ្តល់ជូននូវសេវាធានារ៉ាប់រង និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពតាមរយៈ មធ្យោបាយលើកទឹកចិត្ត និងផ្តល់សិទ្ធិអំណាចជូនអតិថិជន។



ហួតតេ ជ្រើសរើសយកការយល់ចិត្ត និងការវិនិយោគក្នុងកិច្ចស្រាវជ្រាវ ដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីការយល់ឃើញរបស់អតិថិជននូវអ្វីដែល ហួតតេ ធ្វើបានយ៉ាងល្អប្រសើរ ជាពិសេសកន្លែងដែលមានឱកាស និងអ្វីដែលអតិថិជនចង់បានពិតប្រាកដពី អ្នកផ្តល់សេវាធានារ៉ាប់រងដើម្បីផ្តល់ជូននូវភាពខុសប្លែកចំពោះ ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន នៅលើ ទីផ្សារ។

លោក Charles Cleo, chairman of Forte បានមានប្រសាសន៍ថា “ហួតតេ បានកសាងភាពជោគជ័យ ដោយយកចិត្តទុកដាក់ទៅលើអតិថិជន ការគិតអំពីអនាគត និងភាពច្នៃប្រឌិត អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកហើយ។ យើងជឿជាក់ថា ការកសាងលើម៉ាកយីហោថ្មីឱ្យកាន់តែរឹងមាំ រួមជាមួយនឹងទស្សនវិស័យហិរញ្ញវត្ថុ ដ៏មោះមុតរបស់យើងដោយផ្អែកលើចំណាត់ថ្នាក់ 'AA' ពី Global Credit Rating Co ដែលវាយតម្លៃផ្នែកហិរញ្ញវត្ថុថ្នាក់ជាតិ នឹងផ្តល់តម្លៃបន្ថែមដល់ម្ចាស់ភាគហ៊ុនរបស់យើង ក៏ដូចជាជម្រុញ ហួតតេ ឱ្យក្លាយជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងតំបន់។ យើងរំពឹងទុក នូវជោគជ័យកាន់តែយូរអង្វែងនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត។”

លោក យក់ ចំរើនបូទី ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហួតតេ ក៏បានមានប្រសាសន៍ផងដែរថា “វាដល់ពេលហើយសម្រាប់ពួកយើងដើម្បីឆ្ពោះទៅមុខ និងធ្វើទំនើបកម្មសម្រាប់យុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ។ និមិត្តសញ្ញា និងម៉ាកយីហោថ្មីរបស់យើងនេះបង្ហាញពីទំនុកចិត្ត និងសុទិដ្ឋិនិយមក្នុងការឆ្ពោះទៅមុខក្នុងនាមជាគ្រួសារ ហួតតេ តែមួយដែលមានគោលដៅរឹងមាំ ស្របតាមចក្ខុវិស័យរបស់យើង គឺផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបស្ថិតក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង បុគ្គលម្នាក់ អាជីវកម្មមួយ ក្នុងពេលតែមួយ” ។

លោកស្រី Charlize Rahman នាយិកាផ្នែកម៉ាកយីហោ និងឌីជីថល នៃក្រុមហ៊ុន ហួតតេ បានបង្ហាញថា “យើងបានធ្វើការវិវត្តន៍ម៉ាកយីហោ និងពាក្យស្លោករបស់យើង ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ថា យើងជានរណានាពេលបច្ចុប្បន្ននេះ និងដើម្បីសម្រេចមហិច្ឆតារបស់យើងសម្រាប់ពេលអនាគត។ ការវិវត្តន៍ម៉ាកយីហោរបស់យើងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ខណៈពេលដែលយើងនៅតែរក្សាពីអត្តសញ្ញាណ

និងប្រវត្តិរបស់យើង។ ទន្ទឹមនឹងការចនាមួយចំនួន ដែលយើងបានដាក់បញ្ចូល ដើម្បីឱ្យមានភាពទាក់ទាញ ភាពរស់រវើក និងភាពជឿជាក់” ។

អ្នកស្រីបានបន្ថែមដូចនេះដែរថា “អ្វីដែលយើងកំពុងធ្វើ គឺមិនមែនគ្រាន់តែជាការធ្វើម៉ាកយីហោឡើង វិញ ឬយុទ្ធនាការទីផ្សារទេ ។ វាបង្ហាញពីចេតនា និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់សិទ្ធិអំណាចដល់ អតិថិជនទាំងអស់នូវសំណាញ់សុវត្ថិភាព ដែលធ្វើឱ្យពួកគេមានភាពក្លាហាន ដើម្បីសម្រេចបំណងប្រាថ្នានៅ ថ្ងៃអនាគត” ។

៣.២ ផលិតផលនិងសេវាកម្មដែលក្រុមហ៊ុនធានារ៉ាប់រងហួតតេផ្តល់ជូនអតិថិជន

៣.២.១ ធានារ៉ាប់រងលើយានយន្ត

ការធ្វើជាម្ចាស់យានយន្ត គឺជាការវិនិយោគផ្នែកហិរញ្ញ វត្ថុមួយ ដ៏សំខាន់ និងបំពេញតម្រូវការដែលចង់បានរបស់ខ្លួន។ ការពារខ្លួនអ្នក ក៏ដូចជាមនុស្សជាទីស្រឡាញ់ និងយានយន្ត ដែលអ្នកប្រាថ្នាជាមួយបណ្តុំសន្យារ៉ាប់រងយានយន្តលោកអ្នក និងទទួលបានការធានាទៅលើហេតុការណ៍ណាមួយ ដែលមិន



បានព្រៀងទុកតាមដងផ្លូវ។ ទទួលបានការការពារ និងដោះស្រាយនូវរាល់បញ្ហាពីការខាតបង់ប្រាក់ទៅលើការ ចំណាយផ្សេងៗ នៅពេលដែលលោកអ្នកជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុណាមួយ។ បណ្តុំ សន្យារ៉ាប់រងយានយន្តនេះ មិនត្រឹមតែទទួលខុសត្រូវទៅលើគ្រោះថ្នាក់ដែលបង្កឡើង ដោយសារយានយន្ត របស់លោកអ្នកនោះទេ តែបណ្តុំសន្យារ៉ាប់រងនេះ ក៏រ៉ាប់រងបញ្ចូលទាំងថ្លៃចំណាយទៅលើការព្យាបាលរបួសស្នាម ដល់អ្នកដែលរួមដំណើរ ដែលស្ថិតនៅក្នុងយានយន្តរបស់លោកអ្នកផងដែរ។

ក្រុមការងារ ឆ្លើយតបបន្ទាន់ ២៤/៧ RED team គឺជាក្រុមដោះស្រាយនិងសម្របសម្រួលលើករណី គ្រោះថ្នាក់ចរាចរណ៍ជូនអតិថិជនភ្លាមៗទៅ លើករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាមួយការព្រឹក្សាផ្នែកច្បាប់ និងសំណងហិរញ្ញវត្ថុ។ ប្រសិនបើ លោកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យណាមួយ សូមធ្វើការទាក់ ទងមកកាន់លេខទូរស័ព្ទដែលបម្រើសេវាកម្ម២៤ម៉ោង ០៩៨ ៧៩៣ ៩៩៩ ឬ ០៧៨ ៣៣៦ ៩៩៩ សម្រាប់ ជំនួយការទូទាំងប្រទេស។ យើងធានាថា ក្រុមការងារ RED Team នឹងទៅជួយលោកអ្នកឱ្យបានលឿនបំផុត ប្រសិនបើលោកអ្នកស្ថិតនៅក្នុងតំបន់ដែលបានកំណត់ដូចជា ក្រុងភ្នំពេញ សៀមរាប បាត់ដំបង កំពង់ស្ពឺ ព្រះ សីហនុ និងកំពង់ចាម។ ក្រុមការងារ RED Team បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធានាជូនលោកអ្នក នូវការមើលថែយ៉ាងយកចិត្តទុកដាក់ ក្រោយស្ថានភាពគ្រោះថ្នាក់បានកើតឡើង។ សេវាកម្មទាំងនោះរួមមាន៖

- រៀបចំជួសជុលយានយន្តរបស់លោកអ្នក
- សម្របសម្រួលជាមួយសមត្ថកិច្ចចរាចរណ៍
- ដោះស្រាយសំណងជាមួយតតិយជន(ភាគីទី៣)
- ដោះស្រាយនូវរាល់បញ្ហាសុវត្ថិភាពរបស់អតិថិជន

- ផ្តល់ជូនការសង្គ្រោះបឋមទៅលើប្លង់ស្រាលៗ
 - សណ្តោងយានយន្តដែលខូចខាតមិនអាចបើកបរបានក្រោយគ្រោះថ្នាក់កើតឡើង។
- តើសេវាធានារ៉ាប់រងយានយន្តធានាទៅលើអ្វីខ្លះ ?

ធានារ៉ាប់រងយានយន្តផ្តល់ជូននូវផែនការធានារ៉ាប់រងចំនួនពីរគឺ Basic និង Comprehensive។ ជ្រើសរើសគម្រោងរបស់អ្នកដោយផ្អែកលើកម្រិតនៃការធានារ៉ាប់រងដែលអ្នកត្រូវការ។

- ការឆ្លើយតប២៤ម៉ោង លើ២៤ម៉ោងពីក្រុមការងារ RED Team
- ការបង្ករបួសរាងកាយ / ពិការភាពអចិន្ត្រៃយ៍ / មរណភាពទៅលើភាគីទីបី
- ការខាតបង់ទ្រព្យសម្បត្តិរបស់ភាគីទីបី
- ការខូចខាតយានយន្តផ្ទាល់ខ្លួន (Comprehensive)
- ចោរកម្ម (Comprehensive)




ធានាលើការបាត់បង់យានយន្ត ក្នុងករណីមានចោរកម្ម ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ននៅពេលបាត់បង់ ប៉ុន្តែមិនលើសពីតម្លៃប៉ាន់ស្មានដែលបានប្រកាស។

- គ្រោះថ្នាក់ចំពោះអ្នកបើកបរ (ការធានាបន្ថែម)
- គ្រោះថ្នាក់ចំពោះអ្នករួមដំណើរ (ការធានាបន្ថែម)

៣.២.២ ធានារ៉ាប់រងលើការធ្វើដំណើរ

ការរៀបចំគម្រោងដំណើរកម្សាន្ត តែងតែទាមទារឱ្យមានការគិតគូរវែងឆ្ងាយ និងការប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះហើយ ការជាវបណ្ណសន្យារ៉ាប់រង លើអ្នកដំណើរពិតជាមានសារៈសំខាន់សម្រាប់ការធ្វើដំណើរផ្សេងៗ របស់អ្នកទៅកាន់ទូទាំងពិភពលោក។ មិនថាអ្នកធ្វើទស្សនកិច្ច ឬដំណើរកម្សាន្តផ្ទាល់ខ្លួន បណ្ណសន្យារ៉ាប់រង លើអ្នកដំណើរនឹងផ្តល់ជូនលោកអ្នកនូវការធានារ៉ាប់រង លើផ្នែកហិរញ្ញវត្ថុក្នុងករណីបាត់បង់ទ្រព្យសម្បត្តិផ្សេងៗ ដែលយើងមិនអាចដឹងជាមុន រួមមានដូចជា៖ ការបាត់វ៉ាលី, ការកើតមាននូវឧបទ្វីហេតុ, និងការសង្គ្រោះបន្ទាន់ផងដែរ។



សូមបញ្ជាក់អះអាង ប្រសិនបើលោកអ្នកយល់ព្រមជាមួយ ២ និង ៣ លក្ខខណ្ឌរបស់យើងខាងក្រោម៖

- លោកអ្នកត្រូវមានអាសយដ្ឋានរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

- លោកអ្នកមិនបានទិញបណ្ណសន្យារ៉ាប់រងនេះ បន្ទាប់ពីការចាប់ផ្តើមនៃការធ្វើដំណើរបស់លោកអ្នកនោះទេ។
- ការទិញបណ្ណសន្យារ៉ាប់រងនេះមិនអាចប្តូរយកជាប្រាក់វិញបានទេ។
- ប្រសិនបើម្ចាស់បណ្ណធានារ៉ាប់រងមានអាយុក្រោម១៦ ឆ្នាំ គឺតម្រូវឱ្យឪពុកម្តាយ ឬអាណាព្យាបាល ផ្តល់ការយល់ព្រមក្នុងការចុះកិច្ចសន្យាធានារ៉ាប់រងនេះ។
- សូមធានាអះអាងថាព័ត៌មានដែលបានផ្តល់នេះគឺពិតប្រាកដ និងពេញលេញ។ បើមិនដូច្នោះទេ ក្រុមហ៊ុនធានារ៉ាប់រង ហួតតេ មានសិទ្ធិបដិសេធ រាល់ការទាមទារសំណងរបស់លោកអ្នក ឬលុបចោលបណ្ណសន្យារ៉ាប់រងនេះ។

៣.២.៣ ធានារ៉ាប់រងលើការសិក្សា

- ផលិតផល អាយុជីវិតសម្រាប់ការសិក្សា ជាផលិតផលធានារ៉ាប់រងដែលបង្កើតឡើងជាពិសេសសម្រាប់មាតាបាដែលចង់សន្សំសម្រាប់ថ្លៃសិក្សារបស់បុត្រជីតា នៅពេលដែលពួកគេដល់អាយុ ១៨ ឆ្នាំ។ លោកអ្នកអាចធ្វើការសម្រេចចិត្ត និងរៀបចំគម្រោងទៅតាមតម្រូវការរបស់លោកអ្នក។



តើខ្ញុំត្រូវបង់បុព្វលាភធានារ៉ាប់រងប៉ុន្មាន

- លោកអ្នកជាអ្នកសម្រេចចិត្ត ហើយយើងនឹងធ្វើការជាមួយលោកអ្នក ក្នុងការវិភាគហិរញ្ញវត្ថុ



- របស់លោកអ្នក ដើម្បីកំណត់បុព្វលាភធានារ៉ាប់រងសរុបប្រចាំឆ្នាំ
- ឧទាហរណ៍៖ សន្មតថា លោកអ្នកសន្សំ ៥០ ដុល្លារ ក្នុងមួយខែ ឬ ៦០០ ដុល្លារ ក្នុងមួយឆ្នាំ នោះបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសរុបរបស់លោកអ្នកមានចំនួន ៦០០ ដុល្លារ ក្នុងមួយឆ្នាំ។
- ប្រសិនបើកូនរបស់លោកអ្នកមានអាយុ ១ឆ្នាំនៅថ្ងៃកំណើតចុងក្រោយរបស់ពួកគេ នោះកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រងមានរយៈពេល ១៧ឆ្នាំ។
- អត្ថប្រយោជន៍ ដល់កាលកំណត់ ត្រូវបាន ធានា នៅចុងបញ្ចប់នៃកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រងមានចំនួន១០,២០០ ដុល្លារ។ លើសពីនេះទៀត ក្នុងករណីម្ចាស់បណ្ណសន្យារ៉ាប់រងមានអាយុតិចជាង៥០ឆ្នាំ នៅពេលកិច្ចសន្យាធានារ៉ាប់រង ចាប់ផ្តើមមានសុពលភាព

នោះអត្ថប្រយោជន៍ ពិសេស ត្រូវបានធានា នៅចុងបញ្ចប់ នៃកាល កំណត់ នៃកិច្ចសន្យាធានារ៉ាប់រងមានចំនួន ៣,៤៦៨ ដុល្លារ ។

- ទឹកប្រាក់ ដែលត្រូវទូទាត់សរុប នៅចុងបញ្ចប់នៃឆ្នាំទី ១៧ គឺ ១៣,៦៦៨ ដុល្លារ ដើម្បី បង់ថ្លៃសិក្សា ថ្នាក់សាក លវិទ្យាល័យ របស់ កូនៗរបស់លោកអ្នក។ ទឹកប្រាក់ត្រូវបានធានារ៉ាប់រងសរុបចំពោះការទទួលមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ សម្រាប់កូនដែលជាអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត គឺនៅតែរក្សាក្នុងចំនួន ១០,២០០ ដុល្លារ សម្រាប់រយៈពេល១៧ ឆ្នាំសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងជាទៀងទាត់ដោយគ្មានការខកខាន។
- កំណត់ចំណាំមួយចំនួន៖
- បុព្វលាភធានារ៉ាប់រងមានតម្លៃចាប់ពី ២៤០ ដុល្លារ ក្នុងមួយឆ្នាំឡើងទៅ។
- បុព្វលាភធានារ៉ាប់រង អាចមានការប្រែប្រួល ទៅតាមស្ថានភាពសុខភាពរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត អាស្រ័យលើការពិនិត្យសុខភាព និងការតម្រូវរបស់ក្រុមហ៊ុនសម្រាប់ការវាយតម្លៃហានិភ័យធានារ៉ាប់រង។
- រយៈពេលបង់បុព្វលាភធានារ៉ាប់រងគឺ ស្មើនឹងកាលកំណត់របស់បណ្ណសន្យារ៉ាប់រង។
- លោកអ្នកមានរយៈពេលអនុគ្រោះចំនួន៣០ថ្ងៃបន្ទាប់ពីក្រុមហ៊ុនបានជូនដំណឹងពីថ្ងៃកំណត់
- បុព្វលាភធានារ៉ាប់រង ដើម្បីបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នក។

៣.២.៤ . ធានារ៉ាប់រងលើសុខភាព និងវិជ្ជាសាស្ត្រ

Figtree Blue ផ្តល់ការការពារក្នុងតម្លៃទាបសមរម្យ មិនថាអ្នកនៅកន្លែងណាក្នុងពិភពលោក។ មិនថាអ្នកជាជនបរទេសដែលកំពុងបំពេញការងារនៅប្រទេសកម្ពុជា ឬជាជនជាតិខ្មែរ ដែលកំពុងស្វែងរកបណ្ណសន្យារ៉ាប់រងអន្តរជាតិដែលល្អជាងគេសម្រាប់ខ្លួនឯង ក្រុមគ្រួសារ ឬនយោជិត



នោះទេ ក្រុមហ៊ុនធានារ៉ាប់រង ហួតតេ នឹងនៅទីនេះរង់ចាំប្រឹក្សាជាមួយអ្នក។ ម្ចាស់បណ្ណសន្យារ៉ាប់រង FigTree Blue និងក្រុមគ្រួសាររបស់ពួកគាត់មានសិទ្ធិ ជ្រើសរើសទទួលការព្យាបាលពីបណ្តាញមន្ទីរពេទ្យអន្តរជាតិ សេវាកម្មវេជ្ជសាស្ត្រ និងអត្ថប្រយោជន៍បន្ថែមផ្សេងៗ។ ការពារខ្លួនអ្នក និងក្រុមហ៊ុនអ្នកពីការចំណាយនៅមន្ទីរពេទ្យ និងថ្លៃព្យាបាលរបស់គ្រូពេទ្យជាមួយនឹងភាពងាយស្រួលក្នុងការដាក់ពាក្យ និងទទួលសំណង តាមរយៈការអនុម័តហ៊ុន។ បណ្ណសន្យារ៉ាប់រង Medi+ ផ្តល់ឱ្យប្រជាជនកម្ពុជា និងជនបរទេសស្នាក់នៅកម្ពុជា នូវ ទំនុកចិត្ត ដែលពួកគាត់ត្រូវការ តាមរយៈធានារ៉ាប់រងសុខភាពដែលគ្របដណ្តប់ជាសកល សម្រាប់តម្រូវការវេជ្ជសាស្ត្រទាំងអស់នៅទូទាំងពិភពលោករួមទាំងការព្យាបាលនៅមន្ទីរពេទ្យ ការព្យាបាលជំងឺក្រៅ ការសង្គ្រោះបន្ទាន់សុខភាពផ្លូវចិត្ត និងលក្ខខណ្ឌដែលមានស្រាប់។ ជ្រើសរើសគម្រោងការព្យាបាលនៅមន្ទីរ

ពេទ្យ ឬក៏គម្រោងការព្យាបាលនៅមន្ទីរពេទ្យ និងការព្យាបាលជំងឺក្រៅ ដូច្នេះអ្នកអាចទៅគ្រប់ទីកន្លែងដែលអ្នកត្រូវការដោយមិនមានការព្រួយបារម្ភ។

- ជាមួយ Media+ អ្នកមានភាពបត់បែន ក្នុងការជ្រើសរើសកញ្ចប់ដ៏ល្អឥតខ្ចោះ ដែលបំពេញតម្រូវការ និងសាកសមទៅនឹងថវិការបស់អ្នក។ អ្នកអាចជ្រើសរើសគម្រោងការព្យាបាលនៅមន្ទីរពេទ្យ ឬក៏គម្រោងការព្យាបាលនៅមន្ទីរពេទ្យ និងការព្យាបាលជំងឺក្រៅ ដូច្នេះអ្នកអាចទៅគ្រប់ទីកន្លែងដែលអ្នកត្រូវការដោយមិនមានការព្រួយបារម្ភ។
- ផ្លាស់ប្តូរគម្រោងរបស់អ្នក ទៅតាមគោលបំណងដោយជ្រើសរើសអត្ថប្រយោជន៍បន្ថែមរួមមាន៖ មាតុភាព ការពិនិត្យសុខភាព សុខភាពមាត់ធ្មេញ និងសុខភាពភ្នែកសម្រាប់គម្រោងរបស់អ្នក។
- .អាស៊ី ប៉ាស៊ី ហ្វី ច
- .ទូទាំងពិភពលោក
- .អន្តរជាតិ (មិនរាប់បញ្ចូលសហរដ្ឋអាមេរិក)
- .អាស៊ីអាគ្នេយ៍ (មិនរាប់បញ្ចូលប្រទេសសិង្ហបុរី)
- .តំបន់ (ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី)
- CancKoampea (គាំពារមហារីក) មានគោលបំណងកាត់បន្ថយបន្ទុកចំណាយ និងទុក្ខលំបាកសម្រាប់លោកអ្នក និងក្រុមគ្រួសារនៅពេលដែលត្រូវបានរកឃើញនូវជំងឺមហារីកធ្ងន់ធ្ងរ។ ក្នុងករណីអកុសលដែលរោគវិនិច្ឆ័យបញ្ជាក់ថាមានជំងឺមហារីកធ្ងន់ធ្ងរ នោះអ្នកត្រូវបានធានានឹងទទួលបាន 100% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានាហើយអាចប្រើប្រាស់ថវិកានោះតាមតម្រូវការ។
- អ្នកនឹងទទួលបានចំនួនទឹកប្រាក់ធានារ៉ាប់រងផ្សេងៗគ្នា អាស្រ័យលើពេលដែលអ្នកបានធ្វើរោគវិនិច្ឆ័យជំងឺមហារីកលើកដំបូង។ ចំនួនទឹកប្រាក់ធានារ៉ាប់រងផ្សេងៗគ្នា មានដូចខាងក្រោម៖
- សំណងសម្រាប់ជំងឺមហារីក ពីថ្ងៃទី 1 ដល់ថ្ងៃទី 180
- សំណងសម្រាប់ជំងឺមហារីក ពីថ្ងៃទី 181 ដល់ថ្ងៃទី 365
- សំណងសម្រាប់ជំងឺមហារីក ពីថ្ងៃទី 366
- ថវិកាចូលរួមរំលែកមរណទុក្ខដែលបណ្តាលមកពីជំងឺមហារីក 181

៣.២.៥ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល



- បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល ដែលមានតម្លៃសមរម្យធ្វើឱ្យលោកអ្នកទទួលបាននូវភាពកក់ក្តៅក្នុងគ្រួសារ។
- បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលមួយ អាចសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អ្នក និងគ្រួសារប្រសិនបើអ្នកជួបនឹងឧបទ្វីហេតុចៃដន្យណាមួយ។ នៅពេលបច្ចុប្បន្ននេះ ការចំណាយលើផ្នែកវេជ្ជសាស្ត្រមានការកើតឡើងគួរឱ្យកត់សម្គាល់ ដូចនេះប្រសិនបើលោកអ្នកជួបគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ វានឹងធ្វើឱ្យប៉ះពាល់លើហិរញ្ញវត្ថុគ្រួសារអ្នកយ៉ាងខ្លាំង។ បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិនឹងការពារអ្នកពីបញ្ហាហិរញ្ញវត្ថុ ជាពិសេសអ្នកនឹងទទួលបានការធានាលើថ្លៃចំណាយផ្នែកវេជ្ជសាស្ត្រទាំងនៅក្នុងនិងក្រៅប្រទេសផងដែរ ។
- ប្រសិនបើមាន បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ របស់ក្រុមហ៊ុនធានារ៉ាប់រង ហួតតេ អ្នកអាចទទួលបានភាពកក់ក្តៅ និងការការពារផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារមិនថាអ្នកនៅទីណានោះទេ។ ទោះបីជា អ្នកកំពុងស្ថិតនៅទីណាក៏ដោយ បើអ្នកមិនអាចទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុកទេអ្នកនៅតែអាចទទួលបានជំនួយពីយើងគ្រប់ពេល។ បើស្ថិតនៅក្នុងស្ថានភាពដែលត្រូវសង្គ្រោះបន្ទាន់ យើងនឹងរៀបចំសេវាសង្គ្រោះបន្ទាន់ផ្លូវគោក ឬផ្លូវអាកាស ដើម្បីបញ្ជូនអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ទៅកាន់មន្ទីរពេទ្យជំនាញដែលនៅជិតបំផុត។
- ប្រសិនបើមាន បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ របស់ក្រុមហ៊ុនធានារ៉ាប់រង ហួតតេ អ្នកអាចទទួលបានភាពកក់ក្តៅ និងការការពារផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ



មិនថាអ្នកនៅទីណានោះទេ។ ទោះបីជា អ្នកកំពុងស្ថិតនៅទីណាក៏ដោយ បើអ្នកមិនអាចទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុកទេ អ្នកនៅតែអាចទទួលបាន ជំនួយពីយើងគ្រប់ពេល។ បើស្ថិតនៅក្នុងស្ថានភាពដែលត្រូវសង្គ្រោះបន្ទាន់ យើងនឹងរៀបចំសេវាសង្គ្រោះបន្ទាន់ផ្លូវគោក ឬផ្លូវអាកាស ដើម្បីបញ្ជូនអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ទៅកាន់មន្ទីរពេទ្យជំនាញដែលនៅជិតបំផុត។

- បណ្តុះស្តាររ៉ាប់រងនេះអាចផ្តល់ការធានាលើថ្លៃចំណាយដូចជា៖
- **សេវាសង្គ្រោះអន្តរជាតិ 24/7**
- យើងនឹងរៀបចំការបញ្ជូនបន្ទាន់តាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតអាចជាមន្ទីរពេទ្យក្នុងប្រទេសឬមន្ទីរពេទ្យក្រៅប្រទេសដោយស្របតាមយោបល់របស់វេជ្ជបណ្ឌិតចាត់តាំងនិងវេជ្ជបណ្ឌិតព្យាបាលផ្ទាល់ ដោយមានធានារួមបញ្ចូលទាំងការបញ្ជូនសមាជិកគ្រួសារឬមិត្តភក្តិម្នាក់ដែលត្រូវទៅតាមមើលថែអ្នក
- **ការធ្វើមាតុភូមិនិវត្តន៍**
- បន្ទាប់ពីព្យាបាលជាសះស្បើយ យើងនឹងរៀបចំការធ្វើមាតុភូមិនិវត្តន៍អ្នកត្រលប់មកប្រទេសកំណើតឬប្រទេសស្នាក់នៅរបស់អ្នកវិញ
- **ការធ្វើមាតុភូមិនិវត្តន៍សាកសព**
- ក្នុងករណីអ្នកទទួលមរណភាព យើងនឹងរៀបចំការធ្វើមាតុភូមិនិវត្តន៍សាកសពឬធាតុត្រលប់មកប្រទេសកំណើតឬប្រទេសស្នាក់នៅរបស់អ្នកវិញ
- **មរណភាពបណ្តាលមកពីគ្រោះថ្នាក់**
- យើងនឹងទូទាត់សំណងជូនអ្នកទទួលបានផលរបស់អ្នក ក្នុងករណីអ្នកទទួលមរណភាពបណ្តាលមកពីគ្រោះថ្នាក់
- **ពិការភាពជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់**
- យើងនឹងទូទាត់សំណងជូនអ្នក ក្នុងករណីអ្នកមានពិការភាពជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ទៅតាមកម្រិតពិការភាព
- **ថ្លៃព្យាបាលរហូត**
- យើងទូទាត់ថ្លៃចំណាយផ្នែកវេជ្ជសាស្ត្ររួមបញ្ចូលទាំងការពិនិត្យតាមដានផ្សេងៗដែលផ្តល់ជូនរហូតដល់ការធានាកំណត់ប្រចាំឆ្នាំជាអតិបរមាណា ។
- **តើប្រភេទគ្រោះថ្នាក់អ្វីខ្លះ ដែលស្ថិតក្រោមការធានា ?**
- គម្រោងនេះរ៉ាប់រងរហូតដល់ខ្លួនទាំងឡាយដែលកើតឡើងដោយឧបទ្វីហេតុនានា ដូចមានចែងខាងក្រោម និងជាច្រើនទៀត៖
- គ្រោះថ្នាក់ចរាចរណ៍
- ការរលាកដោយអគ្គីភ័យ
- ការប៉ះទង្គិចអ្វីមួយ

- របួសត្រចៀក ឬផ្នែក
- ការពុលចំណីអាហារ
- ការលង់ទឹក
- របួសដោយពស់ចឹក សត្វទិច ឬផ្តែខាំ
- និងគ្រោះថ្នាក់ផ្សេងៗទៀត...។

៣.២.៦ ការធានារ៉ាប់រងលើហិរញ្ញវត្ថុ ឬទ្រព្យសម្បត្តិ

បណ្ណសន្យារ៉ាប់រងលើការទទួលខុសត្រូវវិជ្ជាជីវៈ

ក្នុងនាមជាបុគ្គលិកជំនាញមួយរូប ដំបូន្មាន សេវាកម្ម ឬផលិតផលដែលអ្នកបានផ្តល់ជូនអតិថិជន អាចប៉ះពាល់ការងារពួកគាត់ខ្លាំង ប្រសិនបើអ្នកមានកំហុសឆ្គង ឬមើលរំលងចំណុចណាមួយ។ ជាលទ្ធផល អ្នកអាចនឹងត្រូវរងការប្តឹងផ្តល់ពីសំណាក់បុគ្គលទាំងអស់ ដែលរងផលប៉ះពាល់ដោយសារកំហុសឆ្គង ការមើលរំលង និងអំពើខុសឆ្គងទាំងនេះ។ ការតវ៉ាភ្នំពីបណ្តឹងមួយចំណាយពេល និងធនធានច្រើន ព្រមទាំងអាចមានផលប៉ះពាល់រយៈពេលវែងដល់ក្រុមហ៊ុន ឬកេរ្តិ៍ឈ្មោះរបស់អ្នក។

. បណ្ណសន្យារ៉ាប់រងលើ ការទទួលខុសត្រូវ

ផលិតផល៖

បណ្ណសន្យារ៉ាប់រងលើ ការទទួលខុសត្រូវលើតតិយជន និងផលិតផល ជាផលិតផលធានារ៉ាប់រង ដែលសាកសមសម្រាប់គ្រប់វិស័យរួមបញ្ចូលវិស័យផលិតកម្ម ដែលមានសកម្មភាពអាជីវកម្ម អាចបង្កការខូចខាត និងរបួសដោយយថាហេតុ។

ធានាអនាគតក្រុមហ៊ុនអ្នកដោយភាពកក់ក្តៅ

ការទទួលខុសត្រូវលើតតិយជន ធានាការទាមទារសំណងលើការខូចខាតទ្រព្យសម្បត្តិ និងការរងរបួសចំពោះតតិយជន ដែលមានការធ្វេសប្រហែសពីសកម្មភាពអាជីវកម្មរបស់ស្ថាប័ន ស្ថិតក្នុងដែនកំណត់ភូមិសាស្ត្រ។ ការទទួលខុសត្រូវលើផលិតផល ធានាការទាមទារសំណងលើការខូចខាតទ្រព្យសម្បត្តិ និងការរងរបួសចំពោះតតិយជន ដែលបណ្តាលមកពីផលិតផលធានា។ ត្រៀមខ្លួនសម្រាប់រឿងដែលមិនអាចដឹងទុកមុន និងការពារស្ថាប័នអ្នក ពីការទាមទារសំណងដែលបង្ករបួសស្នាម និងខូចខាតទ្រព្យសម្បត្តិទៅកាន់អតិថិជនរបស់ស្ថាប័ននៅទីតាំងអាជីវកម្ម ឬសេវាកម្មមិនល្អ ។

ផ្ដោតលើការពង្រីកធុរកិច្ចរបស់អ្នក ការពារក្រុមហ៊ុនអ្នកពីហានិភ័យ និងការខាតបង់ពីសកម្មភាពក្លែងបន្លំផ្សេងៗជាមួយក្រុមហ៊ុនធានារ៉ាប់រង ហួតតេ។



▪ **បណ្ណសន្យារ៉ាប់រងហានិភ័យ ស្ថាប័នហិរញ្ញវត្ថុ**

ផ្ដោតលើការពង្រីកធុរកិច្ចរបស់អ្នក ការពារក្រុមហ៊ុនអ្នកពីហានិភ័យ និងការខាតបង់ពីសកម្មភាពក្លែងបន្លំផ្សេងៗជាមួយក្រុមហ៊ុនធានារ៉ាប់រង ហួតតេ។ ការពារអាជីវកម្មអ្នកថ្ងៃនេះ។ ការបើកដំណើរការស្ថាប័នហិរញ្ញវត្ថុមួយអាចផ្តល់ផលកាក់កបតែក៏នាំមកនូវហានិភ័យច្រើនផងដែរ។ ផ្ដោតទៅលើការបង្កើនភាពកាក់កប ហើយទុកឱ្យពួកយើងខ្ញុំការពារអ្នកពីហានិភ័យដែលអាចកើតឡើងពីសកម្មភាពក្លែងបន្លំផ្សេងៗ។



បទល្មើសពាណិជ្ជកម្មទាំងក្នុង និងក្រៅស្ថាប័នមួយ អាចមានផលប៉ះពាល់យ៉ាងក្រៃលែងដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអ្នក។ បណ្ណសន្យារ៉ាប់រងហានិភ័យស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហួតតេ បានរចនាឡើង ជាពិសេសសម្រាប់ការពារអ្នក និងធុរកិច្ចរបស់អ្នកពីការខាតបង់នានាបណ្តាលមកពី ការលួចឧបករណ៍ប្រើប្រាស់ និងសាច់ប្រាក់ ការបាត់បង់ប្រាក់ក្នុងពេលកំពុងផ្ទេរ ការក្លែងបន្លំ បទល្មើសកុំព្យូទ័រ និងអេឡិចត្រូនិក ការប្លន់ប្រាក់ពីក្នុងម៉ាស៊ីន ATMS និងហានិភ័យផ្សេងៗទៀត

▪ **បណ្ណសន្យារ៉ាប់រងភាពស្មោះត្រង់របស់បុគ្គលិក**

ការពារក្រុមហ៊ុន របស់អ្នកពីការបាត់បង់ទ្រព្យសកម្មដោយសារសកម្មភាពមិនស្មោះត្រង់របស់បុគ្គលិកការពារអាជីវកម្មអ្នកថ្ងៃនេះ ។



ការប្រព្រឹត្តិសកម្មភាពមិនស្មោះត្រង់ នៅកន្លែងធ្វើការ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាហានិភ័យមួយដែលគ្រប់ធុរកិច្ចតែងជួបប្រទះ។ សកម្មភាពទាំងនេះ អាចបណ្តាលឱ្យក្រុមហ៊ុនបាត់បង់ប្រាក់កាក់ ផលិតផល និងទ្រព្យសកម្មផ្សេងៗទៀត។ ថ្វីត្បិតតែក្រុមហ៊ុនស្ទើរតែទាំងអស់មានវិធានការគ្រប់គ្រាន់ដើម្បីធានាបានការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពល្អជាងគេ តែការជ្រើសរើសនេះមិនមែនល្អឥតខ្ចោះទេ ហើយកំហុសអាច និងតែងកើតមានម្តងម្កាល រីឯនយោជិកដែលអ្នកទុកចិត្តអាចក្លាយជាអ្នកដែលបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុនអ្នកទៅវិញនៅទីបញ្ចប់តាមរយៈការកើបកេង និងក្លែងបន្លំ។ ជាមួយនឹងការរីកចម្រើនលូតលាស់ នៃបច្ចេកវិទ្យាក្នុងការប្រើប្រាស់ទិន្នន័យអេឡិចត្រូនិក និងយន្តការផ្ទេរទ្រព្យសកម្ម ក្រុមហ៊ុនត្រូវធ្វើការជាមួយប្រាក់ ផលិតផល ឬទ្រព្យសកម្មផ្សេងៗ ជារៀងរាល់ថ្ងៃ ហើយត្រូវប្រឈមមុខនឹងការខាតបង់ហិរញ្ញវត្ថុយ៉ាងធំដោយសារសកម្មភាពក្លែងបន្លំមិនស្មោះត្រង់ដែលនយោជិករបស់ពួកគាត់បានប្រព្រឹត្ត។ ការពារក្រុមហ៊ុនអ្នកពីការប្រឈម និងការខាតបង់ពី

បញ្ហាទាំងអស់នេះជាមួយនឹង បណ្ណសន្យារ៉ាប់រង ភាពស្មោះត្រង់របស់បុគ្គលិករបស់ក្រុមហ៊ុន ហួតតេ ដែលផ្តល់នូវការការពារស្របទៅតាមតម្រូវការរបស់អ្នក ពីការធានាលើបុគ្គល និងការធានាទៅតាមឋានានុក្រមការងារ។

▪ **បណ្ណសន្យារ៉ាប់រងសាច់ប្រាក់**

ធ្វើការធានារ៉ាប់រងទៅលើអាជីវកម្មរបស់អ្នកពីការប្រឈមនៃការបាត់បង់សាច់ប្រាក់ដោយជ្រើសយកប័ណ្ណសន្យារ៉ាប់រងសាច់ប្រាក់របស់ ហួតតេ។



បណ្ណសន្យារ៉ាប់រងសាច់ប្រាក់របស់ក្រុមហ៊ុនហួតតេ ការពារអាជីវកម្មដែលធ្វើការជាមួយបរិមាណសាច់ប្រាក់ដែលមានទំហំច្រើននៃការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។ មិនថាអ្នកជាក្រុមហ៊ុនដឹកជញ្ជូនសាច់ប្រាក់ដែលមានជំនាញវិជ្ជាជីវៈ ឬស្ថាប័នហិរញ្ញវត្ថុដែលធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាមតុគណនីយដ្ឋាន ក្នុងទូរដេក ឬបន្ទប់សុវត្ថិភាព ពីការលួចប្លន់ និងចោរកាត់ដែលជាហានិភ័យដែលអាចកើតមានចំពោះអាជីវកម្មរបស់អ្នក។ ទទួលបានភាពស្ងប់ចិត្តក្នុងការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងពង្រីកអាជីវកម្មស្នូលរបស់អ្នកជាមួយនឹងបណ្ណសន្យារ៉ាប់រងសាច់ប្រាក់របស់ក្រុមហ៊ុនហួតតេ។ ធ្វើការដោយមានទំនុកចិត្តព្រោះដឹងថាសាច់ប្រាក់របស់អ្នកមានសុវត្ថិភាព មិនថាសាច់ប្រាក់ស្ថិតក្នុងអំឡុងពេលដឹកជញ្ជូនឆ្លងកាត់ ឬត្រូវបានរក្សាទុកនៅខាងក្នុងទូរដេក បន្ទប់សុវត្ថិភាព និងបន្ទប់រឹងមាំក៏ដោយ។

▪ **បណ្ណសន្យារ៉ាប់រងលើសញ្ញាបណ្ណសម្រាប់វិស័យឧស្សាហកម្មសំណង់**

ទទួលបានទំនុកចិត្តពីអតិថិជនដោយការផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុនិងការធានារ៉ាប់រងលើការដ្ឋានសំណង់។



ធ្វើការវិនិយោគលើបណ្ណសន្យារ៉ាប់រងលើសញ្ញាបណ្ណសម្រាប់វិស័យឧស្សាហកម្មសំណង់ ដើម្បីការពារការវិនិយោគរបស់អ្នក បង្កើនទំនុកចិត្តពីអតិថិជន និងធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើនលឿនជាងមុន។ ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ឧស្សាហកម្មសំណង់ក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះខ្លាំង ដូច្នេះហើយវាដល់ពេលដែលត្រូវពង្រឹង និងចាប់យកឱកាសនេះ។

ក្នុងនាមជាអ្នកម៉ៅការ ឬជាចៅហ្វាយ អ្នកបានវិនិយោគទុន យើងត្រូវចំណាយពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនសម្រាប់ការឈានទៅរកការបញ្ចប់គម្រោងប្រកបដោយភាពជោគជ័យ។ ទោះបីជាអ្នកបានរៀបចំផែនការល្អក៏ដោយ ពេលខ្លះអ្នកអាចប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនបានគិតទុកជាមុនរួមមានដូចជា៖ គ្រោះមហន្តរាយធម្មជាតិ បញ្ហាកម្លាំងពលកម្មបុគ្គលិក រហូតដល់ជំងឺរាតត្បាត ឬ វិបត្តិសេដ្ឋកិច្ចសកល ដែលអាចធ្វើឱ្យការវិនិយោគរបស់អ្នក និងអតិថិជនរបស់អ្នកប្រឈមនឹងហានិភ័យ។ បណ្ណសន្យារ៉ាប់រងលើសញ្ញាបណ្ណសម្រាប់វិស័យឧស្សាហកម្មសំណង់របស់ក្រុមហ៊ុនហួតតេ ធានាបំពេញតួនាទីកិច្ចសន្យា

ឬកាតព្វកិច្ចរហូតដល់ដែនកំណត់នៃសញ្ញាប័ណ្ណ។

▪ **បណ្ណសន្យារ៉ាប់រង ការបាត់បង់ប្រាក់ចំណេញដោយសារការខូចខាតទ្រព្យសម្បត្តិ**

ដើម្បីរក្សាស្ថានភាពហិរញ្ញវត្ថុ អាជីវកម្មរបស់លោកអ្នកក្នុង អំឡុងពេលដែលមាន ហេតុការណ៍ណាមួយធ្វើឱ្យប៉ះពាល់ដល់ទីតាំងអាជីវកម្មរបស់លោកអ្នក បណ្ណសន្យារ៉ាប់រងការបាត់បង់ប្រាក់ចំណេញ ដោយការខូចខាតទ្រព្យសម្បត្តិ ជាជម្រើសល្អបំផុតសម្រាប់លោកអ្នក។ ការការពារប្រាក់ចំណេញរបស់លោកអ្នកពីការបាត់បង់ ដែលបណ្តាលមកពីការខូចខាតទ្រព្យសម្បត្តិមានសារៈសំខាន់ណាស់។ បណ្ណសន្យារ៉ាប់រងការបាត់បង់ប្រាក់ចំណេញដោយសារការខូចខាតទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន រហូតដល់ផ្តល់ការការពារបន្ថែមមួយកម្រិតទៀត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយដែលបណ្តាលមកពីការខាតបង់ហិរញ្ញវត្ថុ ក្នុងករណី ដែលលោកអ្នកមិនអាចធ្វើអាជីវកម្មបានតាមធម្មតា នៅក្នុងលក្ខខណ្ឌមិនសមប្រកប ដូចជា គ្រោះអគ្គិភ័យ ឬទឹកជំនន់ជាដើម។



▪ **បណ្ណសន្យារ៉ាប់រងអគ្គិភ័យទ្រព្យសម្បត្តិ (អាជីវកម្ម)**

ការការពារអាជីវកម្មរបស់អ្នកពី គ្រោះអគ្គិភ័យ ទ្រព្យសម្បត្តិ និងគ្រោះធម្មជាតិដទៃទៀត។ អាជីវកម្មរបស់លោកអ្នក តែងតែមានភាពស្មុគស្មាញ និងសំខាន់ជាងការរស់នៅជាធម្មតារបស់លោកអ្នក។ ចំណង់ចំណូលចិត្តរបស់លោកអ្នក ជាកត្តាចំបងដែលធ្វើឱ្យសុបិន្តរបស់លោកអ្នក និងគ្រួសារលោកអ្នកក្លាយជាការពិត។



បណ្ណសន្យារ៉ាប់រងអគ្គិភ័យទ្រព្យសម្បត្តិ (អាជីវកម្ម) របស់ក្រុមហ៊ុនរហូតដល់ ត្រូវបានរចនាឡើងដើម្បីការពារការវិនិយោគ និងទ្រព្យសម្បត្តិរបស់លោកអ្នក ពីការខូចខាតដោយសារភ្លើង រន្ទះ ការផ្ទុះ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះថ្នាក់ផ្សេងៗទៀតជាច្រើន។

▪ **បណ្ណសន្យារ៉ាប់រង ចោរកម្ម**

បណ្ណសន្យារ៉ាប់រង ចោរកម្ម ជាមធ្យោបាយដែលមានតម្លៃសមរម្យ និងងាយស្រួលបំផុតសម្រាប់ម្ចាស់អាជីវកម្ម ក្នុងការបន្តដំណើរការអាជីវកម្មឡើងវិញ ក្រោយពីករណីចោរកម្មឬចោរកម្ម។ ប្រព័ន្ធសុវត្ថិភាពរួមមាន សន្តិសុខ ការផ្តល់សញ្ញា និងការម៉ាស៊ីនសុវត្ថិភាព CCTV មានភាពចាំបាច់បំផុតសម្រាប់ការការពារផ្ទះនិងអាជីវកម្មដ៏មានតម្លៃរបស់អ្នក។ ប៉ុន្តែ នៅពេលដែលមានចោរកម្មកើតឡើងលើអាជីវកម្មរបស់លោកអ្នក លោកអ្នកត្រូវប្រាកដថា លោកអ្នកមានទ្រព្យសម្បត្តិទាំងអស់ របស់អ្នកមកវិញ ដដែលសម្រាប់ការបន្តនូវប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។



▪ **បណ្ណសន្យារ៉ាប់រងផ្ទាំងកញ្ចក់**

នៅក្នុងករណី ដែលផ្ទាំងកញ្ចក់ណាមួយរបស់អ្នកមានការបែកបាក់អ្នកនឹងទទួលបានការការពារជានិច្ច។ ផ្ទាំងកញ្ចក់ គឺជាផ្នែកមួយដ៏សំខាន់ នៃរចនាសម្ព័ន្ធរបស់អគារ ការិយាល័យ និងគ្រឹះស្ថានផ្សេងៗ ដូចជា បន្ទប់តាំងបង្ហាញ សណ្ឋាគារ និងសាលាមហាស្រព។ ផ្ទាំងកញ្ចក់នីមួយៗ មានគុណភាព និងតម្លៃខុសៗគ្នា ក៏ប៉ុន្តែទោះបី ជាផ្ទាំងកញ្ចក់ដែលមានតម្លៃថ្លៃបំផុត ក៏នៅតែជៀសមិនផុតពីភាពផុយស្រួយបានដែរ។ ដោយហេតុនេះហើយ វាមានសារៈសំខាន់ណាស់ សម្រាប់គ្រឹះស្ថានពាណិជ្ជកម្ម ក្នុងការធ្វើការធានារ៉ាប់រងទៅលើរចនាសម្ព័ន្ធផ្ទាំងកញ្ចក់របស់ពួកគេ។ បណ្ណសន្យារ៉ាប់រង ផ្ទាំងកញ្ចក់របស់ក្រុមហ៊ុនហួតតេ ផ្តល់ការធានាលើការខូចខាត ឬការបែកផ្ទាំងកញ្ចក់ដោយឧបទ្វីហេតុដែលកើតឡើងនៅក្នុងបរិវេណអាជីវកម្មរបស់អ្នក ដូចជា៖ ស្លាកសញ្ញានៅក្នុងហាង ភោជនីយដ្ឋាន បន្ទប់តាំងបង្ហាញ និងកញ្ចក់ខណ្ឌចែកនៅក្នុងការិយាល័យជាដើម។



▪ **បណ្ណសន្យារ៉ាប់រងហានិភ័យនៃទ្រព្យសម្បត្តិ**

ការពារប្រតិបត្តិការ ក្រុមហ៊ុនរបស់លោកអ្នកជាមួយបណ្ណសន្យារ៉ាប់រងហានិភ័យទ្រព្យសម្បត្តិ។ ជាទូទៅ ក្រុមហ៊ុនមួយចំនួនដំណើរការនៅទីតាំងផ្ទាល់ រួមមានអគារ ការិយាល័យធ្វើការ សណ្ឋាគារ កន្លែងទិញទំនិញ និងរោងចក្រ។ ទោះបីជា ក្រុមហ៊ុនតូច ឬធំក៏ដោយ រមែងប្រឈមមុខនឹងហានិភ័យផ្សេងៗ ដែលអាចបង្កដល់ការខូចខាតក្នុងកម្រិតណាមួយ។ បណ្ណសន្យារ៉ាប់រងហានិភ័យនៃទ្រព្យសម្បត្តិអាចការពារអ្នក និងក្រុមហ៊ុនរបស់អ្នកក្នុងករណីមានឧប្បត្តិហេតុកើតឡើងណាមួយ ដោយមិនបានរំពឹងទុក។ ក្នុងករណីបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិដោយមិនបានរំពឹងទុក បណ្ណសន្យារ៉ាប់រងហានិភ័យនៃទ្រព្យសម្បត្តិអាចកាត់បន្ថយការធ្លាក់ចុះនៃប្រាក់ចំណូល ឬប្រាក់ចំណេញដែលបានរំពឹងទុក ក្នុងករណីដែលក្រុមហ៊ុនជួបប្រទះបញ្ហាណាមួយ។



៣.២.៧ **ការធានារ៉ាប់រងលើកសិកម្ម**

▪ **បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ**

សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់កសិករខ្នាតតូចដែលប្រឈមនឹងហានិភ័យទាក់ទងនឹងការបម្រែបម្រួលអាកាសធាតុ។



បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុរបស់យើងខ្ញុំជាវិធានប្រកបដោយនវានុវត្តន៍មួយដើម្បីគ្រប់គ្រងហានិភ័យបណ្តាលមកពីការ បម្រែបម្រួលអាកាសធាតុដោយប្រើប្រាស់សន្ទស្សន៍ធាតុអាកាសដែលបានកំណត់ទុកជាមុន ដូចជាការធ្លាក់ភ្លៀងជោកជាំ និង/ឬភាពរាំងស្ងួត ដើម្បីគណនាទំហំសំណង។ បណ្ណសន្យារ៉ាប់រងប្រភេទនេះផ្តល់ភាពរហ័ស និង

ងាយស្រួលក្នុងការផ្តល់សំណងបើប្រៀបធៀបជាមួយនឹងប្រភេទគម្រោងធានារ៉ាប់រងលើដំណាំដែលមានពីមុន។ ការផ្តល់សំណងហិរញ្ញវត្ថុបែបនេះជួយធានាសន្តិសុខហិរញ្ញវត្ថុសម្រាប់កសិករខ្នាតតូច ដើម្បីស្តារការខាតបង់លើដំណាំរបស់គាត់ដែលមិនបានរំពឹងទុក ដោយសារតែហេតុការណ៍អាកាសធាតុនានា។ បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុរបស់យើងខ្ញុំជួយជ្រោមជ្រែងការរីកចម្រើននៃវិស័យដាំដុះសំខាន់ៗដូចជាស្រូវ ស្វាយ ចេក ស្វាយចន្ទី បន្លែ និងដើមកៅស៊ូ។

៣.២.៨ ការធានារ៉ាប់រងការពារអាយុជីវិត

▪ ផលិតផល អាយុជីវិតលើគម្រោងគាំពារ

ធានាបាននូវអនាគតដ៏ភ្លឺស្វាងសម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់ជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិតលើគម្រោងគាំពារ។

ធានាអនាគតភ្លឺស្វាងមួយសម្រាប់លោកអ្នក និងមនុស្សជាទីស្រឡាញ់ ជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិត ដែលអ្នកអាចទុកចិត្តបាន។ ផលិតផល អាយុជីវិតលើគម្រោងគាំពាររបស់ក្រុមហ៊ុន ហួតតេ ឡាយហ្វី ផ្តល់ការធានារ៉ាប់រងចាប់ពី ១០ ឆ្នាំ រហូតដល់កាលកំណត់អតិបរមា ៣៥ ឆ្នាំ ហើយត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យលោកអ្នកអាចសន្សំថវិកាសរុបមួយកញ្ចប់បានក្នុងរយៈពេលនោះ ដើម្បីជួយលោកអ្នកឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែង។



លោកអ្នកអាចជ្រើសរើសគម្រោងទៅតាមអាយុ កញ្ចប់ថវិកា និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ផលិតផលធានារ៉ាប់រងនេះ ក៏ជួយលោកអ្នកការពារសុខភាពហិរញ្ញវត្ថុរបស់ក្រុមគ្រួសារលោកអ្នក ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត ទទួលមរណភាពដោយគ្រោះអកុសលណាមួយ នៅមុនពេលដែលបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកដល់កាលកំណត់។

៣.៣ អត្ថប្រយោជន៍ដែលអតិថិជនទទួលបានពីការធានារ៉ាប់រងរបស់ក្រុមហ៊ុនហួតតេ

៣.៣.១ គម្រោងរបស់ធានារ៉ាប់រងរបស់ក្រុមហ៊ុន ហួតតេ

ក. គម្រោងធានារ៉ាប់រងយានយន្ត

ជាមួយនឹងការធានារ៉ាប់រងរថយន្ត Forte លោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖



ការការពារផ្នែកហិរញ្ញវត្ថុរបស់អ្នក៖ បណ្ណសន្យារ៉ាប់រងយានយន្តជួយការពារការវិនិយោគលើយានយន្តរបស់អ្នកក្នុងករណីមានគ្រោះថ្នាក់។ វាជួយកាត់បន្ថយហានិភ័យនៃការចំណាយលើការជួសជុល និងផ្តល់ឱ្យអ្នកនូវសំណងក្នុងករណីមានការខូចខាត ឬបោកបញ្ឆោត។



បើកបរដោយអស់បារម្ភ៖ អ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើអ្នកប្រឈមមុខនឹងការទទួលខុសត្រូវផ្លូវច្បាប់ ក្នុងករណីបង្កឱ្យមានរបួសរាងកាយ ឬបាត់បង់ជីវិតរបស់ភាគីទីបី ។



ក្រុមការងារ RED Team - ជំនួយ ២៤ម៉ោង៖

ក្រុមការងារ RED Team របស់ ហ្វតតេ នៅរង់ចាំជួយលោកអ្នកទៅលើការសម្របសម្រួល ខាងផ្លូវច្បាប់ផ្សេងៗ និងផ្នែកហិរញ្ញវត្ថុផងដែរ។



អត្ថប្រយោជន៍ខ្ពស់៖ ទទួលបានសំណងរហូតដល់ ១៥០.០០០ ដុល្លារ (សម្រាប់រយៈពេល១ឆ្នាំ)។



សេវាកម្មផ្លូវច្បាប់៖ សំណងរហូតដល់ ១.៥០០ ដុល្លារ ក្នុងមួយករណីនៃសេវាកម្មផ្លូវច្បាប់។



អត្ថប្រយោជន៍ពិសេស៖ ការបញ្ចុះតម្លៃពិសេស ការបញ្ចុះតម្លៃចំពោះករណីមិនធ្លាប់បង្កគ្រោះថ្នាក់ព្រមទាំងសេវាជួសជុលដែលមានទំនុកចិត្តនិងការធានាលើកញ្ចក់យានយន្ត។

តើសេវាធានារ៉ាប់រងយានយន្តធានាទៅលើអ្វីខ្លះ?

- ធានារ៉ាប់រងយានយន្តផ្តល់ជូននូវផែនការធានារ៉ាប់រងចំនួនពីរគឺ Basic និង Comprehensive។ ជ្រើសរើសគម្រោងរបស់អ្នកដោយផ្អែកលើកម្រិតនៃការធានារ៉ាប់រងដែលអ្នកត្រូវការ។
- ✓ ការឆ្លើយតប២៤ម៉ោង លើ២៤ម៉ោងពីក្រុមការងារ RED Team
- ✓ ការបង្ករបួសរាងកាយ / ពិការភាពអចិន្ត្រៃយ៍ / មរណភាពទៅលើភាគីទីបី
- ✓ ការខាតបង់ទ្រព្យសម្បត្តិរបស់ភាគីទីបី
- ✓ ការខូចខាតយានយន្តផ្ទាល់ខ្លួន (Comprehensive)
- ✓ ចោរកម្ម (Comprehensive)
- ✓ ធានាលើការបាត់បង់យានយន្តក្នុងករណីមានចោរកម្ម ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ននៅពេលបាត់បង់ ប៉ុន្តែមិនលើសពីតម្លៃប៉ាន់ស្មានដែលបានប្រកាស។
- ✓ គ្រោះថ្នាក់ចំពោះអ្នកបើកបរ (ការធានាបន្ថែម)
- ✓ គ្រោះថ្នាក់ចំពោះអ្នករួមដំណើរ (ការធានាបន្ថែម)
- **អត្ថប្រយោជន៍**
 - **ក្រុមការងារ RED Team៖** ការផ្តល់ជំនួយ២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍។ ការបង្កឱ្យមានរបួសស្នាម ឬពិការភាពជាអចិន្ត្រៃយ៍ ឬបាត់បង់ជីវិតលើរូបរាងកាយរបស់តតិយជន ផ្តល់សំណងដល់តតិយជន (ភាគីទីបី) ក្នុងករណីមានរបួស ពិការភាពជាអចិន្ត្រៃយ៍ ឬមរណភាពក្នុងឧបទ្វីបហេតុ រហូតដល់ ១០.០០០ ដុល្លារ ក្នុងមួយករណី។
 - **ការបង្កឱ្យខូចខាតទ្រព្យសម្បត្តិរបស់តតិយជន(ភាគីទីបី)៖**ផ្តល់សំណងទាក់ទងទៅនឹងការចំណាយដែលអ្នកត្រូវបានធានារ៉ាប់រង ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងការសងការខូចខាតទៅលើទ្រព្យ

សម្បត្តិរបស់តតិយជន (ភាគីទីបី) ក្នុងករណីមានឧបទ្វីហេតុ រហូតដល់ ១០.០០០ ដុល្លារ ក្នុងមួយករណី

- **សេវាផ្លូវច្បាប់៖** ទទួលសំណងរហូតដល់ ១.៥០០ ដុល្លារ ក្នុងមួយករណីសំណងសរុបនៃរយៈពេលធានារបស់ប័ណ្ណសន្យារ៉ាប់រងផ្តល់ ជូននូវការធានារហូតដល់ ១៥០.០០០ ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ឧបទ្វីហេតុមួយ ឬគ្រោះថ្នាក់ជាបន្តបន្ទាប់ក្នុងរយៈពេលធានារបស់ប័ណ្ណសន្យារ៉ាប់រង
- **ការខូចខាតផ្ទាល់ខ្លួន៖** រ៉ាប់រងការខូចខាតយានយន្តរបស់អ្នកដែលបណ្តាលមកពីគ្រោះថ្នាក់ ដោយផ្អែកលើតម្លៃនៃគ្រឿងបន្លាស់ និងតម្លៃសមស្រប
- **ចោរកម្ម៖** ធានាលើការបាត់បង់យានយន្តក្នុងករណីមានចោរកម្ម ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ននៅពេលបាត់បង់ ប៉ុន្តែមិនលើសពីតម្លៃប៉ាន់ស្មានដែលបានប្រកាស
- **ធានាលើគ្រោះថ្នាក់សម្រាប់អ្នកបើកបរ៖** ផ្តល់សំណង ក្នុងករណីគ្រោះថ្នាក់កើតឡើងដោយឧបទ្វីហេតុចំពោះអ្នកបើកបរ អតិបរមា ១០,០០០ដុល្លារ ពិការអចិន្ត្រៃយ៍ / ស្លាប់បាត់បង់ជីវិតនិងរហូតដល់ ៥០០ ដុល្លារ សម្រាប់ការព្យាបាលរបួសក្នុងមួយករណី
- **សេវាធានាលើអ្នករួមដំណើរ៖** ផ្តល់សំណងចំពោះអ្នករួមដំណើរ ក្នុងករណីគ្រោះថ្នាក់ដែលកើតឡើងដោយឧបទ្វីហេតុដែលបង្កឱ្យ របួសស្នាម/ ពិការភាព/ ស្លាប់បាត់បង់ជីវិតចំពោះអ្នករួម ដំណើរអតិបរមា ១០,០០០ដុល្លារ។

ខ. គម្រោងធានារ៉ាប់រងលើការធ្វើដំណើរ

- **អត្ថប្រយោជន៍ធ្វើដំណើរ៖** បណ្ណសន្យារ៉ាប់រងទៅលើអ្នកដំណើរនេះអាចផ្តល់ជូនលោកអ្នកនូវសំណងផ្សេងៗទៅលើហេតុការណ៍ដូចជា៖



ការគ្រោះថ្នាក់ដល់ជីវិត និងពិការភាពអចិន្ត្រៃយ៍៖ សំណងលើមរណភាពដោយចៃដន្យនិងពិការភាពអចិន្ត្រៃយ៍ដែលកើតឡើងលើអ្នកនិងកូនក្នុងបន្ទុក។



ករណីប្លន់យន្តហោះ៖ អាចទាមទារបានក្នុងករណីមានការប្លន់លើសពី១២ម៉ោងជាប់ៗគ្នាក្នុងតម្លៃ 600ដុល្លារអាមេរិក ក្នុងមួយថ្ងៃនៅលើគម្រោង Super និង 300ដុល្លារក្នុងមួយថ្ងៃលើគម្រោង Standard រហូតដល់៥ថ្ងៃជាអតិបរមា។



ការទទួលខុសត្រូវផ្ទាល់ខ្លួន៖ សំណងផ្លូវច្បាប់ក្នុងករណីដែលបង្ករបួសស្នាម ខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិអ្នកដទៃ។ ផ្តល់សំណងចំពោះការបាត់បង់ប្រាក់ ដូចជាបណ្ណតំណទាន និងមូលប្បទានបំត្ររបស់អ្នកធ្វើដំណើរ។



ការបាត់បង់-ខូចវ៉ាលី ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន៖ សំណងចំពោះការបាត់បង់និងខូចខាតលើអីវ៉ាន់របស់អ្នកនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន-ដូចជាគ្រឿងអលង្ការនិងឧបករណ៍ចតុប្បភពរហូតដល់អតិបរមាដែលមានចែងក្នុងគម្រោងដែលអ្នកបានជ្រើសរើស។



ថ្លៃសេវាវេជ្ជសាស្ត្រ និងការចំណាយផ្សេងៗនៅក្រៅប្រទេស៖ ចំណាយដែលកើតឡើងនៅក្រៅប្រទេសកម្ពុជា ទាក់ទងនឹងថ្លៃព្យាបាល ការវះកាត់ មន្ទីរពេទ្យ និងថ្លៃសេវាផ្សេងទៀតដែលជាលទ្ធផលនៃរបួសឬជំងឺ រួមទាំងការចំណាយបន្ថែមលើការធ្វើដំណើរនិងការស្នាក់នៅព្រមទាំងការរំលត្រលប់នៃសាកសពក្នុងករណីទទួលមរណភាព។



សេវា និងជំនួយ៖ ជំនួយការវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់២៤ម៉ោងដោយ Europe Assistance ករណីមិនធានា

គ. គម្រោងធានារ៉ាប់រងលើសុខភាពវិជ្ជសាស្ត្រ

ការធានារ៉ាប់រងសម្រាប់ជំងឺមហារីកដែលអាចជួយអ្នកកាត់បន្ថយបន្ទុកហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរនៅពេលដែលអ្នកត្រូវការវាបំផុត។ ជាមួយ បណ្ណសន្យារ៉ាប់រងគាំពារជំងឺមហារីក លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

➢ **អត្ថប្រយោជន៍គោល**

ការធានារ៉ាប់រងសម្រាប់ជំងឺមហារីកដែលអាចជួយអ្នកកាត់បន្ថយបន្ទុកហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរនៅពេលដែលអ្នកត្រូវការវាបំផុត។ ជាមួយ បណ្ណសន្យារ៉ាប់រងគាំពារជំងឺមហារីក លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖



អត្ថប្រយោជន៍មានភាពងាយស្រួលយល់៖ ផ្តល់អត្ថប្រយោជន៍ដែលមានភាពងាយស្រួលយល់ និងមានតម្លៃសមរម្យតាមតម្រូវការរបស់អ្នក



បន្តការធានាយ៉ាងតិច 5ឆ្នាំ៖ គម្រោងនេះត្រូវបានបន្តដោយស្វ័យប្រវត្តិរៀងរាល់មួយឆ្នាំម្តងដោយមិនចាំបាច់មានការវាយតម្លៃហានិភ័យឡើងវិញ និងអាស្រ័យលើការទទួលបុព្វលាភបន្តបានទាន់ពេលវេលា។ អ្នក និងគ្រួសារអ្នកអាចបន្តការធានារហូតដល់អាយុ 74ឆ្នាំ គិតតាមថ្ងៃខែឆ្នាំកំណើតចុងក្រោយ។



ថវិកាចូលរួមរំលែកមរណទុក្ខដែលបណ្តាលមកពីជំងឺមហារីកចាប់ពីថ្ងៃទី 181

ផ្តល់សំណងមរណភាពដោយសារជំងឺមហារីកដែលមរណភាពនេះ កើតឡើងចាប់ពីថ្ងៃទី 181 គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពដំបូងរបស់សមាជិកធានារ៉ាប់រង។

តើការធានាមានអ្វីខ្លះ?

អ្នកនឹងទទួលបានចំនួនទឹកប្រាក់ធានារ៉ាប់រងផ្សេងៗគ្នា អាស្រ័យលើពេលដែលអ្នកបានធ្វើរោគវិនិច្ឆ័យជំងឺមហារីកលើកដំបូង។ ចំនួនទឹកប្រាក់ធានារ៉ាប់រងផ្សេងៗគ្នា មានដូចខាងក្រោម៖

- ✓ សំណងសម្រាប់ជំងឺមហារីក ពីថ្ងៃទី1 ដល់ថ្ងៃទី 180
- ✓ សំណងសម្រាប់ជំងឺមហារីក ពីថ្ងៃទី181 ដល់ថ្ងៃទី 365
- ✓ សំណងសម្រាប់ជំងឺមហារីក ពីថ្ងៃទី 366
- ✓ ថវិកាចូលរួមរំលែកមរណទុក្ខដែលបណ្តាលមកពីជំងឺមហារីក

ឃ. គម្រោងធានារ៉ាប់រងលើការសិក្សា

ផែនការអប់រំជីវិតរបស់ ហួតតេ គ្របដណ្តប់ជីវិតរបស់ទាំងម្ចាស់គោលនយោបាយ ដែលជាអ្នកបង់ប្រាក់ និងកុមារដែលជាអ្នកធានាជីវិត។

- ទទួលបានទឹកប្រាក់សន្សំសម្រាប់ការសិក្សានៅសាកលវិទ្យាល័យរបស់កូនៗ លោកអ្នក
- ផ្តល់ការធានារ៉ាប់រងចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត
- រៀបចំផែនការអនាគតសម្រាប់ការសិក្សារបស់កូនៗលោកអ្នកចាប់ពី ២០ដុល្លារ ក្នុងមួយខែឡើងទៅ។

ផលិតផល អាយុជីវិតសម្រាប់ការសិក្សា ផ្តល់ជូនអត្ថប្រយោជន៍ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រង និងកូនដែលជាអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត។

ផលប្រយោជន៍មានដូចជា៖

- **ចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង៖** ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រប់មូលហេតុ បុព្វលាភធានារ៉ាប់រងទាំងអស់ដែលត្រូវបង់នាពេលអនាគតនឹងត្រូវបានលើកលែង។ កិច្ចសន្យាធានារ៉ាប់រង នៅតែបន្តមានសុពលភាពរហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង ដើម្បីសន្សំបានទឹកប្រាក់សរុបដែលស្មើនឹងទឹកប្រាក់ត្រូវបានធានារ៉ាប់រងសរុប សម្រាប់កូនក្នុងការបន្តការសិក្សានៅអាយុ ១៨ ឆ្នាំ។
- **ចំពោះកូនដែលជាអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត៖** ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រប់មូលហេតុ ១០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង នឹងត្រូវទូទាត់ជូន។
- **ប្រាក់លើកទឹកចិត្តសម្រាប់ការសិក្សា៖** នៅពេលកូនមានអាយុ 12 ឆ្នាំ ប្រាក់លើកទឹកចិត្តសម្រាប់ការសិក្សាចំនួន 100ដុល្លារ នឹងត្រូវបានផ្តល់ជូនទៅម្ចាស់បណ្ណសន្យារ៉ាប់រង។ ម្ចាស់បណ្ណសន្យារ៉ាប់រងមានជម្រើស ក្នុងការដកប្រាក់ ឬបង្គរទុកប្រាក់ចំនួន 100ដុល្លារនេះ ដើម្បីបូកបញ្ចូលជាមួយតម្លៃសាច់ប្រាក់ និងអត្ថប្រយោជន៍ដែលត្រូវទទួលបាននៅថ្ងៃដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង។
- **អត្ថប្រយោជន៍ដល់កាលកំណត់ត្រូវបានធានា៖** អត្ថប្រយោជន៍ដល់កាលកំណត់ត្រូវបានធានាដែលមាន តម្លៃស្មើនឹង ទឹកប្រាក់ត្រូវបានធានារ៉ាប់រងសរុប នឹងត្រូវបានទូទាត់នៅចុងបញ្ចប់នៃកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រង។
- **អត្ថប្រយោជន៍ពិសេសត្រូវបានធានា៖** គឺជាអត្ថប្រយោជន៍ពិសេសត្រូវបានធានាដែល ត្រូវទូទាត់តែម្តងគត់នៅចុង បញ្ចប់នៃកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រង។
- **តម្លៃសាច់ប្រាក់៖** មិនមានតម្លៃសាច់ប្រាក់ត្រូវបានផ្តល់ជូនឡើយ សម្រាប់ឆ្នាំទី1 និងឆ្នាំទី2។ តម្លៃសាច់ប្រាក់ ត្រូវបានផ្តល់ជូនចាប់ពីឆ្នាំទី 3 ឡើងទៅ បើម្ចាស់បណ្ណសន្យារ៉ាប់រងបានសម្រេចចិត្តបោះបង់កិច្ចសន្យាធានារ៉ាប់រងដោយហេតុផលណាមួយ។

លោកអ្នកជាអ្នកសម្រេចចិត្ត ហើយយើងនឹងធ្វើការជាមួយលោកអ្នក ក្នុងការវិភាគហិរញ្ញវត្ថុរបស់លោកអ្នក ដើម្បីកំណត់បុព្វលាភធានារ៉ាប់រងសរុបប្រចាំឆ្នាំ៖

ឧទាហរណ៍៖ សន្មតថា លោកអ្នកសន្សំ ៥០ ដុល្លារ ក្នុងមួយខែ ឬ ៦០០ ដុល្លារ ក្នុងមួយឆ្នាំ នោះបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសរុបរបស់លោកអ្នកមានចំនួន ៦០០ ដុល្លារ ក្នុងមួយឆ្នាំ។

ប្រសិនបើកូនរបស់លោកអ្នកមានអាយុ ១ឆ្នាំនៅថ្ងៃកំណើតចុងក្រោយរបស់ពួកគេ នោះកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រងមានរយៈពេល ១៧ឆ្នាំ។

អត្ថប្រយោជន៍ដល់កាលកំណត់ត្រូវបានធានានៅចុងបញ្ចប់នៃកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រងមានចំនួន ១០,២០០ ដុល្លារ។ លើសពីនេះទៀត ក្នុងករណីម្ចាស់បណ្ណសន្យារ៉ាប់រងមានអាយុតិចជាង 50ឆ្នាំនៅពេលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើមមានសុពលភាព នោះអត្ថប្រយោជន៍ពិសេសត្រូវបានធានានៅចុងបញ្ចប់នៃកាលកំណត់នៃកិច្ចសន្យាធានារ៉ាប់រងមានចំនួន ៣,៤៦៨ ដុល្លារ ។

ទឹកប្រាក់ដែលត្រូវទូទាត់សរុបនៅចុងបញ្ចប់នៃឆ្នាំទី ១៧ គឺ ១៣,៦៦៨ ដុល្លារ ដើម្បីបង់ថ្លៃសិក្សាថ្នាក់សាកលវិទ្យាល័យរបស់កូនៗរបស់លោកអ្នក។ ទឹកប្រាក់ត្រូវបានធានារ៉ាប់រងសរុបចំពោះការទទួលមរណភាព និងពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ សម្រាប់កូនដែលជាអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត គឺនៅតែរក្សាក្នុងចំនួន ១០,២០០ ដុល្លារ សម្រាប់រយៈពេល ១៧ ឆ្នាំ សម្រាប់ការបង់បុព្វលាភធានារ៉ាប់រងជាទៀងទាត់ដោយគ្មានការខកខាន។

កំណត់ចំណាំមួយចំនួន៖

- បុព្វលាភធានារ៉ាប់រងមានតម្លៃចាប់ពី ២៤០ ដុល្លារ ក្នុងមួយឆ្នាំឡើងទៅ។
- បុព្វលាភធានារ៉ាប់រងមានតម្លៃចាប់ពី ២៤០ ដុល្លារ ក្នុងមួយឆ្នាំឡើងទៅ។
- បុព្វលាភធានារ៉ាប់រងអាចមានការប្រែប្រួល ទៅតាមស្ថានភាពសុខភាពរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត អាស្រ័យលើការពិនិត្យសុខភាព និងការតម្រូវរបស់ក្រុមហ៊ុនសម្រាប់ការវាយតម្លៃហានិភ័យធានារ៉ាប់រង។
- រយៈពេលបង់បុព្វលាភធានារ៉ាប់រងគឺ ស្មើនឹងកាលកំណត់របស់បណ្ណសន្យារ៉ាប់រង។
- លោកអ្នកមានរយៈពេលអនុគ្រោះចំនួន ៣០ ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានជូនដំណឹងពីថ្ងៃកំណត់ត្រូវបង់
- បុព្វលាភធានារ៉ាប់រង ដើម្បីបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នក។

១. គម្រោងធានារ៉ាប់រងលើគ្រោះថ្នាក់មុត្តល

បណ្ណសន្យារ៉ាប់រងនេះអាចផ្តល់ការធានាលើថ្លៃចំណាយដូចជា៖

 **សេវាសង្គ្រោះអន្តរជាតិ 24/7៖** យើងនឹងរៀបចំការបញ្ជូនបន្ទាន់តាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតអាចជាមន្ទីរពេទ្យក្នុងប្រទេសឬ មន្ទីរពេទ្យក្រៅប្រទេសដោយស្របតាមយោបល់របស់វេជ្ជបណ្ឌិតចាត់តាំងនិងវេជ្ជបណ្ឌិតព្យាបាលផ្ទាល់ ដោយមានធានារួមបញ្ចូលទាំងការបញ្ជូនសមាជិកគ្រួសារឬ មិត្តភក្តិម្នាក់ដែលត្រូវទៅតាមមើលថែអ្នក។

 **ការធ្វើមាតុភូមិនិរុត្តន៍៖** បន្ទាប់ពីព្យាបាលជាសះស្បើយ យើងនឹងរៀបចំការធ្វើមាតុភូមិនិរុត្តន៍អ្នកត្រលប់មកប្រទេសកំណើតឬប្រទេសស្នាក់នៅរបស់អ្នកវិញ។

 **ការធ្វើមាតុភូមិនិរុត្តន៍សាកសព៖** ក្នុងករណីអ្នកទទួលមរណភាព យើងនឹងរៀបចំការធ្វើមាតុភូមិនិរុត្តន៍សាកសពឬធាតុត្រលប់មកប្រទេសកំណើតឬប្រទេសស្នាក់នៅរបស់អ្នកវិញ



មរណភាពបណ្តាលមកពីគ្រោះថ្នាក់៖ យើងនឹងទូទាត់សំណងជូនអ្នកទទួលផលរបស់អ្នក ក្នុងករណីអ្នកទទួលមរណភាពបណ្តាលមកពីគ្រោះថ្នាក់



ពិការភាពជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់៖ យើងនឹងទូទាត់សំណងជូនអ្នក ក្នុងករណីអ្នកមានពិការភាពជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ទៅតាមកម្រិតពិការភាព



ថ្លៃព្យាបាលរបួស៖ យើងទូទាត់ថ្លៃចំណាយផ្នែកវេជ្ជសាស្ត្ររួមបញ្ចូលទាំងការពិនិត្យតាមដានផ្សេងៗដែលផ្តល់ជូនរហូតដល់ការធានាកំណត់ប្រចាំឆ្នាំជាអតិបរមា

គម្រោងនេះរ៉ាប់រងរបួសផ្ទាល់ខ្លួនទាំងឡាយដែលកើតឡើងដោយឧបទ្វីហេតុនានា ដូចមានចែងខាងក្រោម និងជាច្រើនទៀត៖

- គ្រោះថ្នាក់ចរាចរណ៍
- ការរលាកដោយអគ្គីភ័យ
- ការប៉ះទង្គិចអ្វីមួយ
- របួសត្រចៀក ឬភ្នែក
- ការពុលចំណីអាហារ
- ការលង់ទឹក
- របួសដោយពស់ចឹក សត្វទិច ឬឆ្កែខាំ
- និងគ្រោះថ្នាក់ផ្សេងៗទៀត

ច. គម្រោងធានារ៉ាប់រងលើហិរញ្ញវត្ថុនៃទ្រព្យសម្បត្តិ

➤ **អត្ថប្រយោជន៍**

បណ្ណសន្យារ៉ាប់រងហានិភ័យនៃទ្រព្យសម្បត្តិរបស់អ្នកតែ ផ្តល់ជូននូវការធានាដូចខាងក្រោម៖

✓ **ការបាត់បង់ឬ ខូចខាតទ្រព្យសម្បត្តិ**

ការបាត់បង់ឬ ការខូចខាតដោយចៃដន្យនៃទ្រព្យសម្បត្តិ ដែលត្រូវបានធានារ៉ាប់រងដោយសារមូលហេតុជាច្រើន លើកលែងតែមូលហេតុដែលមិនត្រូវបានធានាដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រង។ មូលហេតុដែលត្រូវបានធានាទាំងនោះអាចមានដូចជា អគ្គិភ័យ ការផ្ទុះអ្វីម្យ៉ាង រន្ធមី ទឹកជំនន់ និង ខ្យល់ព្យុះ ។ល។

✓ **ការរំខានដល់ដំណើរការអាជីវកម្ម**

ការរំខានដល់ដំណើរការអាជីវកម្ម សំដៅលើការថយចុះនៃប្រាក់ចំណូល ដែលកើតមានឡើងដោយសារតែសកម្មភាពអាជីវកម្ម មិនអាចដំណើរការបានដោយសារតែការរត់បង់ ខូចខាតទ្រព្យសម្បត្តិដូចរៀបរាប់ខាងលើ។

ឆ. គម្រោងធានារ៉ាប់រងលើកសិកម្ម

អ្នកជំនាញអះអាងថា វិស័យកសិកម្មកម្ពុជា គឺជាវិស័យមួយដែលមានភាពធន់ទ្រាំខ្លាំងទៅនឹងវិបត្តិនានា ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ បើទោះបីបច្ចុប្បន្ននៅលើសកលលោក រួមទាំងកម្ពុជាកំពុងជួបបញ្ហាប្រឈមជាច្រើនក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែមានដំណើរការល្អជាប្រក្រតី ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ យ៉ាងណាអ្នកជំនាញកត់សម្គាល់ឃើញថា វិស័យកសិកម្មហាក់នៅមិនទាន់អាចធន់ទ្រាំ

បានជាមួយនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកំពុងបន្តកើតមានបាននៅឡើយទេ ដ្បិតវាបានធ្វើឱ្យប៉ះពាល់ទៅដល់ទិន្នផលកសិកម្ម ក៏ដូចជាផលចំណេញរបស់ប្រជាជនកសិករ ដែលទាមទារឱ្យមានការធានា និងជួយគាំទ្រពីភាគីពាក់ព័ន្ធ។

ការណ៍នេះបានធ្វើឱ្យអ្នកជំនាញយល់ឃើញថា សេវាធានារ៉ាប់រងនៅក្នុងវិស័យកសិកម្ម គឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជួយផ្ទេរហានិភ័យរបស់ប្រជាជនកសិករ និងដើម្បីធានាបាននូវស្ថិរភាពសន្តិសុខស្បៀងផងដែរ។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង Forte កត់សម្គាល់ឃើញថា មានកសិករជាច្រើនបានបោះបង់ការធ្វើកសិកម្ម ដោយសារតែការខាតបង់ច្រើន ដូច្នេះដើម្បីជួយទ្រទ្រង់ឱ្យវិស័យកសិកម្មកាន់តែមានភាពរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Forte បាននិង កំពុងសាកល្បងក្នុងការផ្តល់សេវាធានារ៉ាប់រងនៅក្នុង វិស័យកសិកម្មនេះនៅខេត្តចំនួន៣គឺ៖ ដែលរួមមានបាត់ដំបង កំពង់ធំ និងព្រៃវែង។

បើតាមរយៈសេវាធានារ៉ាប់រងនេះ វានឹងជួយកសិកររងគ្រោះទាំងនោះឱ្យទទួលបានដើមទុនក្នុងការបន្តការដាំដុះ បើទោះបីជា បញ្ហាអាកាសធាតុបានធ្វើឱ្យទិន្នផលរបស់ពួកគេធ្លាក់ចុះ និងមានការខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំក្តី។ លើសពីនេះ ការធានារ៉ាប់រងកសិកម្មនេះ វាក៏បានជួយធានាដល់ភាពរឹងមាំនៅក្នុងសន្តិសុខស្បៀង ដ្បិតថាកាលណាមានការធានារ៉ាប់រងទៅលើហានិភ័យហិរញ្ញវត្ថុ នោះការផលិតរបស់កសិករក៏មានស្ថិរភាពផងដែរ ពីព្រោះថា ពួកគេបានផ្ទេរហានិភ័យហិរញ្ញវត្ថុទាំងនោះ ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងជាអ្នកទទួលជំនួសវិញ។

បើតាម លោក យក់ ចំរើនឫទ្ធិ សេវាធានារ៉ាប់រងកសិកម្មរបស់ក្រុមហ៊ុនហួតតែមាន២ប្រភេទរួមមានការធានារ៉ាប់រងទៅលើការប្រែប្រួលអាកាសធាតុ ដោយការធានារ៉ាប់រងនេះ គឺប្រសិនបើប្រជាជនកសិករមិនអាចធ្វើស្រែចម្ការបានដោយសារគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ នោះក្រុមហ៊ុននឹងផ្តល់សំណងជូនដល់កសិករទៅតាមទំហំដែលបានព្រមព្រៀង។ ហើយមួយទៀតគឺការធានារ៉ាប់រងទៅលើទិន្នផល ដោយការធានារ៉ាប់រងប្រភេទនេះ គឺផ្តល់សំណងទៅតាមការធ្លាក់ចុះនៃទិន្នផលនៅពេលប្រមូលផល។ ត្រង់ចំណុចនេះ លោកបានលើកជាឧទាហរណ៍ថា ប្រសិនបើដី១ហិកតា ត្រូវបានវាយតម្លៃអាចទទួលបាន៥តោន ប៉ុន្តែប្រសិនបើ ទិន្នផលធ្លាក់ចុះមកក្រោម៥តោននោះ ក្រុមហ៊ុននឹងសងសំណងទៅលើទិន្នផលដែលបាត់បង់។ បើតាមអ្នកជំនាញប្រភេទនេះ បច្ចុប្បន្នការយល់ដឹងរបស់ប្រជាជនកសិករអំពីសេវាធានារ៉ាប់រងកសិកម្មនេះ ហាក់នៅមានកម្រិតនៅឡើយ ដែលនេះគឺជារនាំងមួយ ដែលធ្វើឱ្យការធានារ៉ាប់រងកសិកម្មកម្ពុជា នៅមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ ម្យ៉ាងទៀត នៅតាមបណ្តាប្រទេសដទៃភាគច្រើន ការធានារ៉ាប់រងក្នុងវិស័យកសិកម្មនេះ គឺសុទ្ធតែមានការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល។

បើតាមថ្នាក់ដឹកនាំក្រុមហ៊ុន Forte មកទល់ពេលនេះ ក្រុមហ៊ុនបានធានាក្នុងវិស័យកសិកម្មបានប្រមាណជាង ៨ ម៉ឺនហិកតា ដោយមានកសិករប្រមាណជាង៥ម៉ឺន៣ពាន់គ្រួសារ ដែលទទួលបានការប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្ម លើដំណាំស្រូវខែ៣៖បុព្វលាភធានារ៉ាប់រង ដែលទទួលបានមាប្រមាណជិត១

លានដុល្លារ។ ហើយក្រៅពីការធានាលើដំណាំស្រូវ ក្រុមហ៊ុន Forte ក៏កំពុងសាកល្បងការធានារ៉ាប់រងកសិកម្ម ទៅលើដំណាំស្វាយ ពោត ដំឡូង និងស្វាយចន្ទីផងដែរ។

៣.៣.២ ការផ្តល់ជូនសំណងជូនដល់អតិថិជនក្រុមហ៊ុនធានារ៉ាប់រងហ្វូតេ

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា យើងប្តេជ្ញាថានឹងដោះស្រាយជូនលោកអ្នក នូវរាល់ការទាមទារសំណងប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងឆាប់រហ័ស។ ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យ ធានារ៉ាប់រងដែលឯករាជ្យ និងមានលក្ខណៈអន្តរជាតិ ក្នុងករណីមានការទាមទារសំណងលើហានិភ័យអគ្គិ ភ័យ ឬការសាងសង់ ក្រុមហ៊ុន ហ្វូតេ នឹងទាក់ទងទៅអ្នកជំនាញវិជ្ជាជីវៈលំដាប់អន្តរជាតិឯករាជ្យ និងមាន បទពិសោធន៍ ដើម្បីត្រួតពិនិត្យការបាត់បង់ ខូចខាត ព្រមទាំងណែនាំជូនលោកអ្នកនូវវិធានទាមទារសំណង ដើម្បីធានាចំពោះការផ្តល់សំណងបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

ក្រុមហ៊ុន ហ្វូតេ នឹងពង្រីកការផ្តល់ជូនសេវាធានារ៉ាប់រងលើវិស័យកសិកម្ម ដែលផ្ដោតទៅលើចំណុច ខ្លាំងរបស់ក្រុមហ៊ុនទាំងនោះ ការផ្តល់ជូនសេវាធានារ៉ាប់រងដ៏សម្បូរបែបជូនដល់ពួកគេ និងបង្កើនការយល់ដឹង បន្ថែមអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់ជាវិជ្ជមានរបស់សេវាធានារ៉ាប់រង ដល់ការរស់នៅរបស់ប្រជាជន កម្ពុជា។ ក្នុងការទូទាត់សំណងក្រុមហ៊ុន Forte និងសាខារបស់ខ្លួនដោយមិនបង្កគ្រោះថ្នាក់និងប្រឆាំងនឹងការ ទាមទារ មូលហេតុនៃសកម្មភាព បំណុល ការបាត់បង់ ឬការទទួលខុសត្រូវ។ យោងទៅតាមរបាយការណ៍ ប្រចាំឆ្នាំរបស់ក្រុមហ៊ុនហ្វូតេ បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនទទួលបានបុព្វលាភសរុប មានទឹកប្រាក់ជិត ៦០លានដុល្លារ និងបានទូទាត់សំណងទៅកាន់អតិថិជន របស់ខ្លួនមានទឹកប្រាក់ ចំនួន ១៩លានដុល្លារ ដែល ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនធានារ៉ាប់រងហ្វូតេ ហើយក្រុមហ៊ុនមានការការពារ និងផ្តល់សិទ្ធិអំណាច ដល់មនុស្សគ្រប់រូប ក្នុងតំបន់សម្រាប់អនាគតកាន់តែប្រសើរមនុស្សម្នាក់អាជីវកម្មមួយក្នុងពេលមួយ។

ក្រុមហ៊ុនធានារ៉ាប់រង ហ្វូតេ មានការការពារជីវិត និងផលិតផលវិនិយោគដែលសក្តិសមនឹង តម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។ យើងមានគោលបំណងផ្តល់នូវផលិតផលធានារ៉ាប់រងអាយុ ជីវិតប្រកបដោយភាពច្នៃប្រឌិត តម្លៃសមរម្យ និងងាយស្រួលយល់ ដែលល្អសម្រាប់មនុស្សគ្រប់គ្នាដែលរស់ នៅក្នុងទីក្រុង និងតាមបណ្តាខេត្ត។ ក្នុងករណីមានការទាមទារសំណងលើហានិភ័យអគ្គិភ័យ ឬការសាងសង់ ក្រុមហ៊ុន ហ្វូតេ នឹងទាក់ទងទៅអ្នកជំនាញវិជ្ជាជីវៈលំដាប់អន្តរជាតិឯករាជ្យ និងមានបទពិសោធន៍ដើម្បីត្រួត ពិនិត្យការបាត់បង់ ខូចខាត ព្រមទាំងណែនាំជូនលោកអ្នកនូវវិធានទាមទារសំណង ដើម្បីធានាចំពោះការផ្តល់ សំណងបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

៣.៣.៣ ការផ្តល់ការឡើងវិញនៃទំនុកចិត្តដល់អតិថិជនក្រុមហ៊ុនធានារ៉ាប់រងហ្វូតេ

ក្រោយពីមានការគាំទ្រយ៉ាងពេញទំហឹង ពីម្ចាស់ភាគហ៊ុនទាំងពីរ ដោយផ្ដោតទៅលើ អតិថិជនជា“ ចម្បង ដើម្បីស្វែងយល់ពីអតិថិជនកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វូតេ នឹងអាចបង្កើតនូវ” ផលិតផល និងសេវាកម្មដ៏សាកសម ដើម្បីបំពេញនូវតម្រូវការជាក់លាក់របស់អតិថិជនកម្ពុជា។ យើងខ្ញុំប្តេ ជ្ញាចិត្តដើម្បីក្លាយខ្លួន ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ក្នុងការផ្តល់ជូនការការពារ និងសេវាកម្ម ល្អឥតខ្ចោះ ចំពោះអតិថិជនរបស់យើងខ្ញុំ តាមរយៈផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការប្រឹក្សា យោបល់បង្កប់ដោយវិជ្ជាជីវៈ ជាមួយនឹងសេវាកម្មអតិថិជនល្អឥតខ្ចោះ រួមទាំងបណ្តាញចែកចាយជាច្រើន។

យើងខ្ញុំ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្ម ក៏ដូចជា អត្ថប្រយោជន៍ដ៏សមស្របសម្រាប់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសង្គមរបស់យើង។ ហួតតេ ដែលជា ក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ថាជា «ក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុត ឆ្នាំ២០២២ នៅកម្ពុជា» ហួតតេ នៅតែបន្តទទួលបានតំណែងឈានមុខគេ ក្នុងការផ្តល់សេវាធានារ៉ាប់រងទូទៅ ល្អបំផុត ជូនដល់អតិថិជនរបស់ខ្លួន ហើយវាជាឆ្នាំទី៨ ដែល ហួតតេ ទទួលបានពានរង្វាន់នេះ។ ក្រុមហ៊ុន ហួតតេ ទទួលបានពានរង្វាន់នេះ ដោយសារតែការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួន ក្នុងការផ្តល់សេវាកម្មជូនអតិថិជន ល្អឥតខ្ចោះ ការផ្តល់ដំណោះស្រាយនានាមានការលឿនរហ័ស និងផ្អែកលើគោលការណ៍ ការអភិវឌ្ឍន៍សមត្ថ ភាពបុគ្គលិកប្រកបដោយវិជ្ជាជីវៈ ជាពិសេសការចូលរួមយ៉ាងសកម្ម និងការគាំទ្រនូវរាល់សកម្មភាព ដែល ជួយដល់សហគមន៍តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន។ ចាប់តាំងពីការបង្កើតឡើង ក្នុង ឆ្នាំ១៩៩៨មក ហួតតេបានអនុវត្តនូវស្តង់ដារអន្តរជាតិ ក្នុងការផ្តល់សេវាធានារ៉ាប់រងជូនដល់អតិថិជនរបស់ ខ្លួនប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់ខ្ពស់។ បន្ថែមពីលើនេះទៅទៀត ហួតតេ តែងតែអភិវឌ្ឍន៍ និង បង្កើតផលិតផលថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន ទាំងសេវាធានា រ៉ាប់រងទូទៅ និងអាយុជីវិតសម្រាប់បុគ្គល និងសាជីវកម្ម។ លោក យក ចំរើនបូទី ប្រធានអគ្គនាយកនៃក្រុម ហ៊ុនធានារ៉ាប់រង បានលើកឡើងថា ពានរង្វាន់នេះ គឺជាការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ហួតតេ «ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះបុគ្គលិក ហួតតេ គ្រប់ជាន់ថ្នាក់ដែលមានការលះបង់ខ្ពស់ ចំពោះការងារ ជាពិសេស និងដៃគូសហការរបស់យើងទាំងអស់ ក្នុងការរួមចំណែកដល់ភាពជោគជ័យមួយ នេះ។ ពានរង្វាន់នេះ សបញ្ជាក់ពីការប្តេជ្ញាចិត្ត ការលះបង់ ជាពិសេសការផ្តល់សេវាជូនអតិថិជនរបស់បុគ្គលិក យើងប្រកបដោយចំណេះ ជំនាញ និងបទពិសោធន៍ធ្វើយ៉ាងណា ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែ ប្រសើរជាងមុន»។ ហួតតេនឹងពង្រីកការផ្តល់ជូនសេវាធានារ៉ាប់រងលើវិស័យកសិកម្ម បង្កើនការផ្សព្វផ្សាយទៅ កាន់ក្រុមហ៊ុន ដែលមានចំណូលទាប និងមធ្យម ក៏ដូចជាការវិនិយោគ លើការប្រើប្រាស់សេវាធានារ៉ាប់រងតាម ប្រព័ន្ធឌីជីថល ដែលផ្តោតទៅលើចំណុចខ្លាំងរបស់ក្រុមហ៊ុនទាំងនោះ ការផ្តល់ជូនសេវាធានារ៉ាប់រងដ៏សម្បូរ បែបជូនដល់ពួកគេ និងបង្កើនការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់ជាវិជ្ជមានរបស់សេវា ធានារ៉ាប់រង ដល់ការរស់នៅរបស់ប្រជាជនកម្ពុជា។ ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ក្រោយមកពង្រីកទៅ ប្រទេសឡាវ ហួតតេ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តនូវស្តង់ដារអន្តរជាតិទាំង ផ្នែក សេវាកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ ហួតតេ កំពុងតែផ្តល់សេវាធានារ៉ាប់រងដ៏សម្បូរបែប ទាំងបុគ្គល និង សាជីវកម្ម។

ជំពូកទី៤
ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ឆ្លងតាមការសិក្សាស្រាវជ្រាវលើក្រុមហ៊ុន ធានារ៉ាប់រងហ្វូតុរ ក្រុមនាងខ្ញុំបានពិនិត្យឃើញថា ក្នុងការផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រង តែងតែមានបង្គាប់នូវចំណុចខ្លាំង និងចំណុចខ្សោយ ហើយការវិភាគទៅលើចំណុចទាំងនេះវាពិតជាសំខាន់ណាស់ ព្រោះវាបានផ្តល់ភាពងាយស្រួលក្នុងការវាយតម្លៃពីសកម្មភាពរបស់ក្រុមហ៊ុនដើម្បីឱ្យមានការអភិវឌ្ឍ និងរីកចម្រើនទៅមុខ។ ដោយផ្អែកលើទិន្នន័យព័ត៌មាន ដែលទទួលបានកន្លងមក ក្រុមនាងខ្ញុំសង្កេតឃើញចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមហ៊ុនដែលមិនទាន់បានបំពេញបន្ថែមទៀត។

៤.១ ការវិភាគលើចំណុចខ្លាំង

- ក្រុមហ៊ុនហ្វូតុរ បានផ្តល់នូវផលិតផលនិងសេវាកម្មធានារ៉ាប់រងជាច្រើនជូនដល់អតិថិជន។
- ក្រុមហ៊ុនហ្វូតុរបានផ្តល់នូវផលិតផល អាយុជីវិតសម្រាប់ការសិក្សា ផ្តល់ជូនអត្ថប្រយោជន៍ការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រង និងកូនដែលជាអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតផងដែរ។
- ក្រុមហ៊ុនហ្វូតុរ បានផ្តល់នូវបណ្ណសន្យាការពារជីវិត និងផលិតផលវិនិយោគដែលសមស្របទៅនឹងតម្រូវការដែលអតិថិជនតែងតែប្រថ្នាចង់បាន។
- ហ្វូតុរ បានសាងសង់ភាពជោគជ័យដោយផ្ដោតសំខាន់លើអតិថិជន ការគិតគ្រោះទៅមុខ និងមានភាពច្នៃប្រឌិតខ្ពស់។
- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដូចជាអត្ថប្រយោជន៍ដ៏សមស្របសម្រាប់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសង្គមរបស់យើង។
- ហ្វូតុរទទួលបានពានរង្វាន់ តំណែងឈានមុខគេក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងល្អបំផុត។
- ក្រុមហ៊ុនផ្ដោតសំខាន់ទៅលើការអប់រំប្រជាជនកម្ពុជា អំពីសារៈសំខាន់នៃការសន្សំប្រាក់ ដោយមានគោលដៅច្បាស់លាស់ និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។
- ហ្វូតុរ ក៏បានឈ្នះពានរង្វាន់ជា ក្រុមហ៊ុនធានារ៉ាប់រងដែលមានគំនិតច្នៃប្រឌិតទីផ្សារឈានមុខគេនៅកម្ពុជា។

៤.២ វិភាគលើចំណុចខ្សោយ

ទោះបីជាវិស័យធានារ៉ាប់រងសព្វថ្ងៃ ទទួលបានភាពរីកចម្រើនយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនធានារ៉ាប់រងពុំទាន់ទទួលបានភាពជោគជ័យទាំងស្រុងនៅឡើយទេ។

ទន្ទឹម នឹងចំណុចខ្លាំងដូចដែលបានរៀបរាប់ខាងលើនេះ ការផ្តល់អត្ថប្រយោជន៍របស់ក្រុមហ៊ុនធានារ៉ាប់រងក៏មានចំណុចខ្វះខាតមួយចំនួនតូចផងដែរមានដូចជា៖

- ផលិតផល និងសេវាកម្មខ្លះ មានលក្ខខណ្ឌនិងចំណុចដូចទៅនឹងធានារ៉ាប់រងដទៃក្នុងស្រុក
- ក្រុមហ៊ុននៅខ្វះការពង្រីកសាខាទៅតាមបណ្តាលខេត្ត ក្រុង ឆ្នាយៗ នៅក្នុងស្រុក

- ការផ្សាយព័ត៌មានពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធានារ៉ាប់រងទាន់ទូលំទូលាយ និងការយល់ដឹងរបស់ប្រជាជនមួយចំនួននៅមានកម្រិត ធ្វើឱ្យពិបាកក្នុងការបង្កើតនិងអភិវឌ្ឍន៍
- ក្រុមហ៊ុនខ្វះការវិនិយោគទុនទៅលើធានារ៉ាប់រងរបស់ខ្លួនពីសំណាក់វិនិយោគិនបរទេសជាច្រើន

ជំពូកទី៤
ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

តាមលិខិតផលនៃការស្រាវជ្រាវ យើងអាចសន្និដ្ឋានបានថាក្រុមហ៊ុនធានារ៉ាប់រង ហួតតេ មានផលិតផល និងសេវាកម្មផ្តល់ជូនដល់អតិថិជនច្រើនគួរឱ្យកត់សម្គាល់ ដែលមានដូចជា គម្រោងធានារ៉ាប់រងលើយានយន្ត ការរ៉ាប់រងលើការធ្វើដំណើរ ការធានារ៉ាប់រងលើការសិក្សា ការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ការធានារ៉ាប់រងលើការការពារអាយុជីវិត ការធានារ៉ាប់រងលើសុខភាពនិងវិជ្ជាសាស្ត្រ ការធានារ៉ាប់រងលើហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិ និងការធានារ៉ាប់រងលើកសិកម្ម។ ម្យ៉ាងទៀតយើងក៏ឃើញថា ក្រុមហ៊ុនធានារ៉ាប់រង ហួតតេ ក៏បានចូលរួមអភិវឌ្ឍន៍ផលសង្គមជាតិយ៉ាងច្រើន និងបានចូលរួមទប់ស្កាត់ហានិភ័យដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជាផងដែរ។ ជាលិខិតផល ក្រុមហ៊ុនក៏បានពង្រីកទីផ្សារ និងទទួលបានការទទួលស្គាល់ថា ជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកល្អបំផុតក្នុងប្រទេសកម្ពុជា ក៏ជាក្រុមហ៊ុនដែលមានគំនិតច្នៃប្រឌិតទីផ្សារយោងមុខគេក្នុងស្រុកផងដែរ។

៥.២ ការផ្តល់អនុសាសន៍

បើទោះបីជាក្រុមហ៊ុនធានារ៉ាប់រង ហួតតេ មានផលិតផលនិងសេវាកម្មផ្តល់ជូនឱ្យអតិថិជនជាច្រើនដែលប្រកបដោយសក្តានុពល និងភាពល្អប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែមាននូវចន្លោះខ្វះខាតបន្តិចបន្តួចផងដែរ ដែលខាងក្រោមនេះគឺជាការផ្តល់អនុសាសន៍ដែលបានរកឃើញ និងយកមករៀបរាង៖

- **អនុសាសន៍ទី១ បង្កើតផលិតផលថ្មីៗ**

បន្តបង្កើននិង ពង្រឹងនូវផលិតផលរបស់ខ្លួនឱ្យបានរឹងមាំនិងមានភាពទាក់ទាញដល់អតិថិជន ជាពិសេសបង្កើតនូវផលិតផលថ្មី ដែលជួយឱ្យមានភាពងាយស្រួលនិងចាប់អារម្មណ៍ដល់អតិថិជន។

- **អនុសាសន៍ទី២ បង្កើនសិក្ខាសាលា**

ក្រុមហ៊ុន គួរតែធ្វើសិក្ខាសាលាទៅតាមបណ្តាលខេត្តនានានៅក្នុងស្រុក ដែលជាមធ្យោបាយដ៏ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការផ្សព្វផ្សាយអំពីសេវាកម្មធានារ៉ាប់រង និងអត្ថប្រយោជន៍ដែលទទួលបានពីសេវាធានារ៉ាប់រង ទៅដល់អតិថិជនដែលមិនយល់ច្បាស់ពីការប្រើប្រាស់ និងអតិថិជនមានគម្រោងក្តីការប្រើប្រាស់

- **អនុសាសន៍ទី៣ ពង្រីកសាខា**


ប្រជាជនមួយចំនួននៅមិនទាន់ស្គាល់និងដឹងពី សេវាធានារ៉ាប់រងទេជាពិសេសប្រជាជននៅតាមតំបន់ស្រុកស្រែដាច់ស្រយាល ដូច្នេះក្រុមហ៊ុនគួរតែបង្កើតសាខាទៅតាមបណ្តាលខេត្តនានាក្នុងស្រុកឱ្យបានច្រើនដើម្បីងាយស្រួលដល់ប្រជាជនស្វែងយល់ឱ្យបានច្បាស់ពីការប្រើប្រាស់សេវាធានារ៉ាប់រង។

ឯកសារយោង


១. វិទ្យាស្ថានវ៉ាន់ដា: សារណាជំនាន់ទី១៨ នីតិវិធីគ្រប់គ្រងសាច់ប្រាក់របស់គ្រុមហ៊ុនធានារ៉ាប់រងមេនូឡាយហ្វ ខេមបូឌា បោះពុម្ពឆ្នាំ២០២១
២. <https://economy.ams.com.kh/discover-history-of-the-insurance-industry-in-cambodia/> ព្រឹត្តិការណ៍ ហិរញ្ញវត្ថុ 27/07/2021
៣. <https://www.coj.gov.kh/wp-content/uploads/2017/03/141119093715-001ssss1.pdf> ក្រុម ប្រឹក្សា អ្នកច្បាប់
៤. <https://www.coj.gov.kh/wp-content/uploads/2017/03/141119093715-001ssss1.pdf>
៥. From Dictionary Oxford
៦. <https://www.facebook.com/share/dUQRSyB1LNgtH8HH/?mibextid=xfxF2i>
៧. <https://cambodiafinancialtimes.com/archives/17563>
៨. <https://www.khsearch.com/qna/22938>
៩. <https://images.app.goo.gl/gS8LZXF5hgbHGY7HA>
១០. ¹<https://km.tafseerdreams.com/%E1%9E%93%E1%9E%B7%E1%9E%99%E1%9E%98%E1%9E%93%E1%9F%90%E1%9E%99%E1%9E%95%E1%9E%9B%E1%9E%B7%E1%9E%8F%E1%9E%95%E1%9E%9B/>
១១. <https://www.manulife.com.kh/km/products/health/manulife-critical-illness-benefit.html>
១២. <https://www.manulife.com.kh/km/products.html>
១៣. <https://videoslearning.com/1-5492/>
១៤. <https://www.khsearch.com/qna/25982>
១៥. ¹<https://km.m.wiktionary.org/wiki/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%99%E1%9F%84%E1%9E%87%E1%9E%93%E1%9F%8D>
១៦. <https://www.manulife.com.kh/>
១៧. <https://www.forteinsurance.com/km/about-us/>
១៨. <https://news.sabay.com.kh/article/1339972>
១៩. <https://www.forteinsurance.com/km/individuals-and-families/>

ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធទី១៖ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនធានារ៉ាប់រងហ្វឺត



ឧបសម្ព័ន្ធទី២៖ សៀវភៅគំរូនៃការស្រាវជ្រាវ



ឧបសម្ព័ន្ធទី៣៖ ផេកបេសក្រុមហ៊ុនធានារ៉ាប់រងហ្វូតេ

